

ଚକ୍ରବର୍ତ୍ତୀ

ପ୍ରଚ୍ଛଦବାଚକ

THE PRACHEACHUN MAGAZINE



ଛାତ୍ରୀମାନଙ୍କ ଲେଖା ଓ ଛବି ୨୦୧୯



សម័យប្រជុំជំហូរព្រឹទ្ធសភា នីតិកាលទី៤.....

* សម្តេចវិបុលសេនាភក្តី សាវណ្ណ ឈន់
បន្តជាប៉ុន្មាន ជាប្រធានព្រឹទ្ធសភា.....

៦



សម្តេចតេជោ ហ៊ុន សែន អាញ្ញាប័ណ្ណប្រជុំ
កំពូលមហាអនុកំបន់មេគង្គ លើកទី១០និងកិច្ចប្រជុំកំពូល
កម្ពុជា ឡាវ វៀតណាម លើកទី១០.....

* ភ្នាក់ងារនាំចិនពូជនា និងគាំទ្រសម្តេចតេជោ
ហ៊ុន សែន បន្តជាប៉ុន្មាន.....

៩



មេដឹកនាំនៃប្រទេសគណៈកម្មការទន្លេមេគង្គ
ប្រជុំប្រចាំឆ្នាំគ្រប់គ្រង និងអភិវឌ្ឍ.....

១១



សម្តេច ហេង សំរិទ្ធ ៖ សុខសន្តិភាពគឺជា
កត្តាសំខាន់បំផុត ដើម្បីធានាដល់ដំណើរការ
កសាង.....

១៨

និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ

គណៈកម្មការនិពន្ធ

១. លោក ខៀវ ណារី

២. លោក អ៊ឹម សុន្ទរៈ

៣. លោក វង្ស សារ៉ុន

៤. លោក ទាវ សារៈមុនី

៥. លោក សុខ សុផន

លេខាធិការ

១. លោក ជុំ សម្បត្តិ

២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ក្ត

អ្នករៀបរៀង

១. លោក សុផាត វិរៈមុនី

វិចិត្រករ

១. លោក ធា សារ៉ុន

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065



ប្រជាជនសហគមន៍កសិកម្មប្រាសាទព្រៃវែង
បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ.....

១៣



សម្តេចតេជោ ហ៊ុន សែន ៖ កោះទាំងអស់ជាសម្បត្តិ
របស់រដ្ឋមិនមែនជាប្រសព្វកង.....

* យើងប្តេជ្ញាធ្វើគ្រប់យ៉ាងតាមលទ្ធភាព.....
* វិស័យកសិកម្មជា កំពុងក្លាយទៅជា.....
* កម្ពុជាមិនមានវិបត្តិនយោបាយទេ ប៉ុន្តែ.....

១៥



សម្តេច ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជា
ប្រកាន់ខ្ជាប់គោលការណ៍បែបចែករំលែក.....

១៩

ក្របខ័ណ្ឌ

សម័យប្រជុំជំហូរព្រឹទ្ធសភា នីតិកាលទី៤

ក្រោមការជាតិបតីភាពដ៏ខ្ពង់ខ្ពស់

របស់ព្រះករុណាព្រះមហាក្សត្រ

(ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨)

មាតិកា
Contents

វិចារណកថា : ឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជា បង្ហាញសញ្ញាកំណើនកាន់តែរឹងមាំ.....	០៣
Editorial : Cambodia's 2018 Economy Shows Signs of Firmer Growth.....	០៣
អត្ថបទនយោបាយ : ពួកក្បត់ជាតិកាន់តែអស់សង្ឃឹម ទាល់ប្រក រង្វង់វង្វាន់ ឆ្លើយ.....	០៥
⇒ បញ្ជីរាយនាមសមាជិកព្រឹទ្ធសភា នីតិកាលទី៤.....	០៨
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីតំណាងរាស្ត្រ.....	២០
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស.....	២៣
⇒ សមិទ្ធផលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៧.....	២៥
⇒ បង្កើនផលិតកម្មថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការនាំចូលអគ្គិសនី.....	២៦
⇒ ស្វែងយល់អំពីច្បាប់បោះឆ្នោត : ភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍បោះឆ្នោត.....	២៨
⇒ សុខភាព : រឿង ៤យ៉ាងដែលត្រូវចៀសវាងក្នុងពេលកំពុងតែដឹកគ្រឿងស្រវឹង.....	៣០
⇒ កំណាព្យ : តម្លៃពេលវេលា.....សំណើច.....	៣១

សូមថ្វាយព្រះរាជសព្ទសាធុការពរ បរមមហាប្រសើរ

**នៅក្នុងឱកាសដ៏មហានក្ខត្តបូក្ស នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្ម
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាតិសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
គម្រប់ព្រះជន្ម ៦៥ ឆ្នាំចូល ៦៦ ព្រះវស្សា
(១៤.០៩.១៩៥៣ - ១៤.០៩.២០១៨)**



ទូលព្រះបង្គំយើងខ្ញុំ សូមខ្ញុំសិរស្តបូជន៍ក្នុងបុណ្យព្រះរតនត្រ័យ វត្ថុសម្ព័ន្ធិនានាក្នុងលោក ទេវតា
ក្សេត្រព្រះមហាសេនាបតី និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូម
ជួយឆ្ពោះព្រំ គាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើស្បែក ជាតិសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះ
រាជសុខភាពបរិបូរ ព្រះបញ្ញាព្យាណត្តិថ្លា ព្រះជន្មាយុយើងយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះសីរីរាជសម្បត្តិ ជាតិមិត្តរេប
ដ៏ខ្ពង់ខ្ពស់បំផុតនៃ ឯករាជ្យ ឯកភាពជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី ចម្បុរនភាព និងវិបុលភាព នៃ
ព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរតទៅទៀត ។

**សូមក្រាបបង្គំទូលថ្វាយដោយភ្លឺកតញ្ញាតាងម័ង្គ្រាលង្វើរបំផុត
នស្សនាវដ្តីប្រជាជន**

សូមប្រសិទ្ធពរមរមហាប្រសើរជូន



សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា

និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាតិគោរពដ៏ខ្ពង់ខ្ពស់ !

ក្នុងឱកាសដ៏មហានក្ខត្តបូក្សនៃទិវាកម្រប្រថង់ឆ្នាំ ៨៤ ឈានចូល ៨៥ វស្សា របស់សម្តេច

យើងខ្ញុំសូមលំឱនកាយគោរពដោយក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុត សម្តេចអគ្គមហាពញាចក្រី រដ្ឋបុរសដ៏ឧត្តុង្គឧត្តម នៃប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍សាហាវយង់ឃ្នងបំផុត និងដឹកនាំកសាង ការពារមាតុភូមិកម្ពុជាសម្រេចបាន សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រតាំងពីថ្ងៃជ័យជម្នះ ៧ មករា រហូតមកដល់ដំណាក់កាលសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍នាបច្ចុប្បន្ន ។

សូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងតេជៈ បារមី នៃវិញ្ញាណក្ខន្ធរបស់បុព្វវិរបុរសខ្មែរគ្រប់ជំនាន់ សូមតាមជួយបោះព្រៃគាំពារ ថែរក្សាសម្តេច និងលោកជំទាវ សូម បានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរាល់ ដើម្បីដឹកនាំប្រទេសកម្ពុជា និង គណបក្សប្រជាជនកម្ពុជាសម្រេចបានជោគជ័យធំៗថ្មីៗទៀត ។

គោរពជូនដោយភ្នំកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត

នស្សនាវដ្តីប្រជាជន



ឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាបង្ហាញ សញ្ញាកំណើនកាន់តែរឹងមាំ

Cambodia's 2018 Economy Shows Signs of Firmer Growth

ឈរលើមូលដ្ឋាន ដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាពយ៉ាងពេញលេញ ប្រជាជនកំពុង រស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត សម្បូរណ៍ សប្បាយ និងពោលពេញដោយសុភមង្គល និងរក្សាបាននូវភាពសុខដុមរមនានៃសង្គមជាតិទាំងមូលយើងទាំងអស់គ្នាបាន និងកំពុងចូលរួមយ៉ាងសក្រាន់ស្រស់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានល្បឿនខ្លាំងក្លាទៅមុខទៀត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ។

ក្នុងឆ្នាំ២០១៨ នេះ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តន៍កម្មវិធីនយោបាយសម្រាប់រយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា (ឆ្នាំ២០១៣-២០១៨) ដែលប្រសូតចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិ (ឆ្នាំ២០១៣-២០១៨) យើងនឹងកាន់តែពង្រឹងឲ្យបានជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត ។ យើងពិតជាមានមោទនភាពសម្រាប់រយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលរាជរដ្ឋាភិបាលសម្រេចបានតាមការគ្រោង ទុកនូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយបរិយាប័ន និងសមធម៌ ។ យើងសម្រេចបាននូវបង្គោលគោតថា ប្រវត្តិសាស្ត្រ គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាបជាផ្លូវការក្នុងឆ្នាំ២០១៥ ព្រមទាំងត្រូវបានចាត់ទុកថា ជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ក្នុង ឆ្នាំ២០១៦ ។ ជាក់ស្តែងកម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលបង្ហាញឲ្យឃើញតាម រយៈសូចនាករសង្គម ជាពិសេសការកើនឡើងនៃផលិតផលសរុបក្នុងស្រុក ជាមធ្យមសម្រាប់មនុស្សម្នាក់ ពី ១.០៤២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ ១.៤៣៥ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ និងឈានដល់ ១.៥៦៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨នេះ ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥% ក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំ២០១៧ ឯតម្លៃនៃប្រាក់ចំណូលរបស់ប្រជាជនត្រូវបានកាត់បន្ថយផងដែរ ។ រាជរដ្ឋាភិបាលក៏បានរៀបចំបង្កើនប្រាក់ចំណូលជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យទទួលបានប្រាក់បៀវត្សកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលដៅជាង ១លានរៀលនៅឆ្នាំ២០១៨នេះ ។ ភាពគ្មានការងារធ្វើនៅប្រទេសកម្ពុជាស្ថិតក្នុងអត្រា ០,៣% ឯភាពក្រីក្រគោកយ៉ាកត្រូវបានលុបបំបាត់ចោលទាំងស្រុងក្នុងឆ្នាំ២០១៨ ។

ក្នុងឆ្នាំ២០១៧ កន្លងទៅ លំហូរទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស ដែលបានកត់ត្រានៅក្នុងជញ្ជីងទូទាត់មានសន្ទុះកំណើនល្អក្នុងរង្វង់ពី ១៦% ទៅ ១៧% ក្នុងមួយឆ្នាំ ពោល គឺក្នុងរង្វង់ ២៥០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ និងអាចឡើងដល់ប្រមាណ ៣០០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ។ អតិផរណានៅតែស្ថិតក្នុងកម្រិតទាបក្នុងខណៈដែលអត្រាប្តូរប្រាក់នៅបន្តមានស្ថេរភាពយ៉ាងល្អ ។ ជាមួយគ្នានេះទំហំទឹកប្រាក់នៃការធ្វើលុយរបស់ពលករពីក្រៅប្រទេសក៏កាន់តែមានទំហំធំ ពោល គឺក្នុងរង្វង់ ៥៦០លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ និងប្រមាណជាង ៦០០លានដុល្លារអាមេរិក នៅឆ្នាំក្រោយ ។ ប្រការនេះបានធ្វើឱ្យជញ្ជីងទូទាត់មានភាពវិជ្ជមានក្នុងខណៈ ដែលទុនបម្រុងអន្តរជាតិអាចទ្រទ្រង់ការនាំចូលរហូតទៅដល់

That our country is in full peace, people are in peaceful, prosperous, happy, and harmonious livelihoods, we have been vigorously developing our nation further with the highest determination under the leaderships of the Royal Government and the Cambodian People's Party.

In 2018, the last year to implement the political platform laid down for five years by the fifth-legislative term of the National Assembly Royal Government (2013-2018) stemming from the political platform of the Cambodian People's Party for the Construction and Defense of the Motherland (2013-2018), we have embolden our successes in furthering our economic growth. We are proud that in the last five years the Royal Government has realized as planned an inclusive and equitable economic growth within 7%. We have achieved a historical milestone transferring our country from lower income to lower-middle income country officially in 2015, and considered a "new economic tiger in Asia" for 2016.

In real, people's living conditions improve through social indicators, especially growing GDP of 1,042 USD per person in 2013 to 1,435 USD in 2017, and will be 1,563 USD in 2018. Poverty rate has dropped sharply from 53.5% in 2004 to 13.5% in 2014, and continued to drop further in 2017. People's income gap has also narrowed. The Royal Government has increased incomes for civil servants and armed forces year after year in accordance with its goal to reach one million Riel in 2018. Unemployment rate in Cambodia has gone down to 0.3% while miserably poor poor condition eliminated in 2018.

In the last 2017, flow of foreign direct investment recorded in a balance of payment grew well from 16% to 17% annually, about 2,500 million USD, and it could reach roughly 3000 USD in 2018. Inflation stays low while foreign exchange still maintains stability. Along with this, flow of money sent in from abroad by our workers is large, roughly 560 million USD in this year, and would reach 600 million USD next year. This has brought in a positive factor to our balance of payment, while our foreign reserve could support a six and a half months imports, compared to only over three months previously. This has happened along with an improved public financial status. Cambodian economic growth continues to secure its firmness for a medium period to come.

It should be of note that in 2018, political factors in the country at a time closer to the elections to take place on 29 July not only increases confidence in political situation in the country but also energetically further all sorts of economic activities. There have been remarks that economic activities and growths always stayed idle at every time the elections came. On the contrary, in 2018, every economic activities are functioning normally, and are gaining even stronger momentum. One can say that there is no remarkable impacts though the elections will come in just three months from now.

In these latest months, imports and exports of all sorts continue to grow strongly and in a volume gradually bigger than GDP. Wholesale and retail activities continue to improve. Tourism continues to strive well, while loans provided by private banks stay strong and firm. Land and estate sector - a leading indicator reflecting confidence in the economy continues to be busy with gradually increasing values and prices. Cambodia's relations with foreign countries and international organizations steadily improves.

The Cambodian economy in 2018 has been expected to grow

៦ខែកន្លះ ធៀបនឹងរយៈកាលកន្លងទៅ ដែលទទួលបានប្រសិទ្ធភាពជាតិរបស់យើង អាចទ្រទ្រង់ការនាំចូលបានត្រឹមត្រូវប្រមាណជាង ៣ខែប៉ុណ្ណោះ ។ ទន្ទឹមនឹង នេះស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ប្រទេស ក៏មានភាពល្អប្រសើរ ផងដែរ ។ កំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តមានភាពរឹងមាំសម្រាប់រយៈពេល មធ្យមទៅមុខ ។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺក្នុងឆ្នាំ២០១៨នេះ កត្តាស្ថេរភាពនយោបាយ នៅក្នុងប្រទេស កៀងនឹងពេលបោះឆ្នោតដែលត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ មិនត្រឹមតែបានជួយបង្កើននូវជំនឿទុកចិត្តមកលើ ស្ថានភាពនយោបាយនៅក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងបានជួយជំរុញ សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ។ មានការកត់សម្គាល់ថា ក្នុងពេលកន្លងមកសកម្មភាព និងកំណើនសេដ្ឋកិច្ច តែងតែមានសភាពទ្រឹងខ្លះនៅរៀងរាល់ជិតការបោះឆ្នោតចូលមកដល់ តែ ផ្ទុយទៅវិញសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទនៅក្នុងឆ្នាំ២០១៨ នេះ នៅតែ មានដំណើរការជាធម្មតា និងកាន់តែមានភាពរឹងមាំ ពោល គឺមិនមានផល ប៉ះពាល់អ្វីជាដុំកូនទេ ទោះបីនៅសល់ប្រមាណតែ៣ខែទៀតប៉ុណ្ណោះនឹង ត្រូវដល់ការបោះឆ្នោតក្តី ។ នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ការនាំចេញនាំ ចូលទំនិញគ្រប់ប្រភេទនៅតែមានការកើនឡើងខ្លាំង និងមានទំហំធំជាង ទំហំនៃ ផ.ស.ស ជាលំដាប់, សកម្មភាពលក់ដូរ ទាំងលក់ដុំ និងលក់រាយ នៅតែមានដំណើរការល្អប្រសើរ, វិស័យទេសចរណ៍ក៏នៅមានសន្ទុះល្អ ហើយ ការផ្តល់ឥណទានដោយធនាគារដល់វិស័យឯកជនក៏កាន់តែរឹងមាំដែរ ។ ដោយឡែកវិស័យដីធ្លី និងអចលនទ្រព្យដែលជាសូចនាករដឹកមុខ ក្នុងការ ឆ្លុះបញ្ចាំងអំពីភាពជឿជាក់នៃសេដ្ឋកិច្ចក៏កាន់តែមានសកម្មភាពទិញលក់ ផុលផុសគ្រឹកគ្រេង ហើយតម្លៃវិញ្ញាបនបត្រកាន់តែឡើងជាលំដាប់ ។ ទំនាក់ទំនង របស់កម្ពុជាជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានានៅតែមាន ភាពល្អប្រសើរជាលំដាប់ ។

តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨ ត្រូវរំពឹងថា នឹងបន្ត កំណើនក្នុងរង្វង់ ៧% ។ វិស័យកសិកម្មនឹងមានកំណើនក្នុងរង្វង់ ១,៨% ។ វិស័យឧស្សាហកម្ម និងបន្តរក្សាកំណើនរឹងមាំក្នុងអត្រាប្រចាំឆ្នាំ ១០% ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យ សំណង់ និងការបន្តកំណើននៃវិស័យ កាត់ដេរស្របនឹងសន្ទុះកំណើននៃវិស័យកម្មសាលមិនមែនកាត់ដេរទាំង សម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក ។ វិស័យកាត់ដេរនឹងរក្សាបាន កំណើនក្នុងរង្វង់ ៥,០% ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោក ជា ពិសេសសេដ្ឋកិច្ចនៃបណ្តាប្រទេស ដៃគូពាណិជ្ជកម្មរបស់កម្ពុជាមានភាព ប្រសើរជាងការរំពឹងទុក ។ វិស័យឧស្សាហកម្មផ្សេងទៀតត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អដដែលក្នុងរង្វង់ ១១,៩% ដោយសារការពង្រីក ការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មីក្នុងអនុវិស័យកម្មសាល មិនមែនកាត់ដេរ ដែលជាជំនួលកំណើនមួយដ៏រឹងមាំ ។ វិស័យ សេវាកម្ម ត្រូវបានព្យាករថា មានកំណើនខ្ពស់ក្នុងរង្វង់ ៧,០% ដែលក្នុងនោះវិស័យ ទេសចរណ៍នឹងបន្តលើសឡើងក្នុងអត្រាកំណើន ៤,៥% វិស័យ លក់ដុំ-រាយ នឹងមានកំណើនរឹងមាំក្នុងអត្រា ៧,២% ដោយសារការរំពឹងទុកនៃការបន្ត កើនឡើងនូវការប្រើប្រាស់ក្នុងស្រុក ។ វិស័យអចលនទ្រព្យនឹងនៅតែមាន កំណើនរឹងមាំក្នុងរង្វង់ ៨,៥% ដែលមាននិន្នាការស្របគ្នាទៅនឹងវិស័យ សំណង់ដែរ ។ អតិថិជនត្រូវបានព្យាករថា នឹងបន្តស្ថិតក្នុងកម្រិតអាច គ្រប់គ្រងបានក្នុងអត្រា ៣,៤% ។ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ អាមេរិកត្រូវបានរំពឹងថា នឹងមានស្ថិរភាព ពោល គឺស្ថិតក្នុងរង្វង់ ៤.០៥០ រៀល ក្នុង ១ដុល្លារអាមេរិក ។ និយាយជាមួយក្នុងឆ្នាំ២០១៨នេះ សេដ្ឋកិច្ច កម្ពុជានៅតែបង្ហាញសញ្ញាកំណើនកាន់តែរឹងមាំដែរ ។

សមិទ្ធផលដ៏ធំធេង ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានកន្លងទៅ

នេះ និងការកិច្ចសំខាន់ៗជា ច្រើនដែលយើងទាំងអស់គ្នាត្រូវអនុវត្តន៍ឲ្យបាន ជោគជ័យក្នុងឆ្នាំ២០១៨ និងបណ្តាឆ្នាំខាងមុខ គឺអាស្រ័យ ដោយមានការ ដឹកនាំខាងនយោបាយត្រឹមត្រូវប្រកបដោយន័យៈមុតនិងភាពអង់អាច របស់ប្រមុខដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន កម្ពុជា ដែលមាន**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូល នៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៍ ដ៏ថ្លៃថ្លៃប្រជាជនកម្ពុជា** ។ ជាមួយគ្នានេះក៏មានការចូលរួមគាំទ្រ និងការធ្វើពិភាក្សាសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេសក្នុងការការពារ ឲ្យបានជាចំខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់- ធ្នាប់សាធារណៈ ដើម្បីរក្សាឲ្យបានការជំរុញការអភិវឌ្ឍប្រទេសជាតិ តទៅមុខទៀត ។

ឈរលើស្មារតីនេះប្រជាជនកម្ពុជាទូទាំងប្រទេស ដែលមានសិទ្ធ បោះឆ្នោត ហើយដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយ សូម អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ ជាគភ៌សនារបស់ខ្លួន ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បី បន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាថែមទៀត ជា ពិសេសគឺការរក្សាឲ្យបាននូវសុខសន្តិភាព ដែលមានតម្លៃជាអាយុជីវិត របស់ជាតិ និងប្រជាជនយើង ។

ឧស្សាហកម្មប្រជាជន

at 7%. Agriculture is expected to reach 1.8%. The industrial sector will continue to maintain firm growth at a rate of 10% supported by strong growth in construction, and continuing growth in garments and apparels along with growth in non-garment manufacturing for both export and local markets. The garment industry maintains growth within 5% because world economic status, especially economies of those countries partnering with Cambodia, has been better than expected. Other sectors under industry expected to achieve good growth at 11.9% thanks to expansion of existing and new investments in non-manufacturing sub-sector, which is a strong buttress to growth. Service sector is expected to achieve 7% growth. In which tourism continued to rise at a 4.5% growth rate, whole and retail sales at 7.2%, thanks to expected growth of local consumptions. Estate sector will secure a firm growth within 8.5% with a tendency in parallel to construction. Inflation has been predicted to stay at a manageable level at 3.4%. Exchange rate of Riel to the USD has been expected to be stable at around 4,050 Riel to one USD. As a whole, in 2018, the Cambodian economy continues to show signs of stronger and firmer growth.

It should be noted that achievements scored by the Royal Government and tasks that we would have implemented successfully in 2018, and the years to come, are possible because of the correct political leadership, strong will and courage of the head of the Royal Government and the Cambodian People's Party, in which Samdech Akka Moha Sena Padei Techo Hun Sen is at the center of the party and great leader of the people of Cambodia. Along with these, there are also supports and sacrifices from the people of Cambodia as a whole in absolutely defending peace, political stability, security, and public order to maintain and drive further national development.

Based on this spirit, may every the eligible Cambodians in the whole country who already have their names registered go to vote to choose their members of the National Assembly on 29 July 2018 to fulfil their citizens' rights of owning their destinies. They may vote for the Cambodian People's Party to continue to lead our nation to further progress, especially to maintain peace and security, which are the most valuables for our nation and people./.

ពួកក្បត់ជាតិកាន់តែអស់សង្ឃឹម ទាល់ច្រក រង្វង់រង្វាន់ ឆ្នេរត្រា ត្រដរខ្យល់

នៅសល់ពេលវេលាប្រមាណ៣ខែទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមការកំណត់នៃច្បាប់ ដោយគ្មានការពន្យារពេលណាមួយឡើយ ហើយនេះជាកិច្ចដំណើរការធម្មតានៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាឲ្យការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានសុវត្ថិភាព ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការ ប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយចីរភាពរយៈពេលវែង ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ ដោយឈរលើគោលការណ៍នៃការធានា ការពារឯករាជ្យអធិបតេយ្យភាពសេចក្តីថ្លៃថ្នូរ និងមោទនភាពជាតិ ។ ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាស រួចរាល់ហើយដែរអំពីប្រតិទិនទាក់ទិនទៅនឹងដំណើរការបោះឆ្នោត ដូចជាការប្រកាសអំពីកាលបរិច្ឆេទថ្ងៃ បោះឆ្នោតចំនួនអានសៈរដ្ឋសភាសម្រាប់នីតិកាលថ្មី ថ្ងៃចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សម្រាប់ចូលរួមសង្កេតការណ៍បោះឆ្នោត ថ្ងៃចុះឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ។ល។ បានន័យថា ដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងផ្អែកទៅតាមគោលការណ៍ច្បាប់ត្រឹមត្រូវ ។

ផ្ទុយទៅវិញ ពួកប្រឆាំងដែលកាន់តែអស់សង្ឃឹម ទាល់ច្រក រង្វង់រង្វាន់ មិនដឹងទិសតំបន់ទៅហើយនោះ កំពុងឆ្លើយតប ត្រដរខ្យល់ ខិតខំប្រាថ្នាចរពីកន្លែងមួយទៅកន្លែងមួយដូចសំណាត់ដែលអណ្តែតនៅលើផ្ទៃទឹកហូរដោយបានធ្វើគ្រប់សកម្មភាពក្នុងគោលបំណង បំផ្លាញផលប្រយោជន៍ប្រទេសកម្ពុជា ។ រាប់ចាប់តាំងពីលើទឹកដីនៃប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប ធ្លាក់ទៅដល់អូស្ត្រាលី ឆ្លាយមកដល់ស្ថានភាពស៊ី ពួកនេះខិតខំប្រើវិធានសាស្ត្រវាយប្រហារទាំងងងើលមកលើរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែត្រូវបានម្ចាស់ប្រទេសទាំងនោះច្រានឆ្ងល់ចេញ មិនទទួលស្វាគមន៍ មិនទទួលស្គាល់ការកូតកុហករបស់ជនក្បត់ជាតិទាំងនេះទេ ។ ដោយអស់សង្ឃឹមកាន់តែខ្លាំង ពួកជនប្រឆាំងផ្តាប់មុខដោយមានជនក្បត់ជាតិ សមរង្សីជាមេត្តោងបានបើកយុទ្ធនាការចុងក្រោយបំផុតមួយដោយ៖ ទី១-អំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យខ្មោច គណបក្សសង្គ្រោះជាតិបានចូលរួមការបោះឆ្នោត ឬក៏ពន្យារពេលការបោះឆ្នោត ទី២-អំពាវនាវឲ្យប្រជាជនធ្វើពិការមិនចូលរួមការបោះឆ្នោត ហើយការបោះឆ្នោតនេះមិនស្របច្បាប់ទេ បើគ្មានបក្សប្រឆាំងចូលរួម និងទី៣-អំពាវនាវឲ្យប្រជាជន កងកម្លាំងប្រដាប់អាវុធដើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល ។ ព្រមទាំងនេះក៏មានអង្គការសង្គមស៊ីវិលមួយចំនួនតូចបានជួយស្រែកបន្ទូលសម្តីក្បត់ជាតិរបស់ សមរង្សី ផងដែរ ដោយបានអំពាវនាវមិនឲ្យអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតនាពេលខាងមុខ ។

ខ្លឹមសារនៃសេចក្តីអំពាវនាវនេះ កាន់តែរុញពួកក្បត់ជាតិឲ្យធ្លាក់កាន់តែជ្រៅទៅក្នុងទោសទណ្ឌនៃ អំពើក្បត់ជាតិថែមមួយកម្រិតទៀតប៉ុណ្ណោះ ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

គឺស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ។ នៅក្នុងមាត្រា១៥០ថ្មី (ពីរ) ជំពូកទី១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាចែងថា «គ.ជ.ប គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់» ។ នៅក្នុងមាត្រា៧៦ថ្មី ជំពូកទី៧ នៃរដ្ឋធម្មនុញ្ញចែងថា «តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់» ។ យោងលើស្មារតីនៃមាត្រានេះ អត់មានបែងចែក គណបក្សនយោបាយធំតូច ឬគណបក្សកាន់អំណាច គណបក្សប្រឆាំងនោះទេ ហើយក៏អត់មានមាត្រាណាមួយចែងថា ទាល់តែមានអតីតគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត ទើបចាត់ទុកថាជាការបោះឆ្នោតត្រឹមត្រូវនោះដែរ ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះនៅប្រទេសកម្ពុជាមានគណបក្សនយោបាយចំនួន៣៧ ហើយគណបក្សជាច្រើនក៏កំពុងត្រៀមរៀបចំខ្លួន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ។ អនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក៏បានចែងអំពីករណីសមាគមឬអង្គការមិនមែនរដ្ឋាភិបាលអាចបញ្ជូនតំណាងរបស់ខ្លួនឲ្យមកចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតប៉ុន្តែពុំបានចែងថា ការបោះឆ្នោតត្រូវតែមានអ្នកសង្កេតការណ៍បោះឆ្នោតនោះឡើយ ហើយក៏មិនសំដៅថា មានអ្នកសង្កេតការណ៍បោះឆ្នោត ទើបការបោះឆ្នោតអាចទទួលយកបាននោះទេ ។ អត់មានឃ្លាណាមួយនៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជានៅក្នុងច្បាប់ចែងថា ការបោះឆ្នោតមួយត្រូវលុបចោលឬត្រូវពន្យារពេលដោយសារអត្រានៃអ្នកបោះឆ្នោតមានចំនួនតិចនោះទេ ។ មាត្រា៣៤ថ្មី ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញបានចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត» ដូច្នេះប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោតបានចុះឈ្មោះបោះឆ្នោតរួចហើយ សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមការបោះឆ្នោត ដែលនេះគឺជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា ដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ជោគវាសនា និងមាតុភូមិរបស់ខ្លួន ។

ការអំពាវនាវប្រកបដោយភាពល្ងង់ខ្លៅនេះ បានបង្ហាញឲ្យឃើញច្បាស់ថា ជនក្បត់ជាតិ និងបក្ស ពួកអស់ក្រឡាដើរហើយ ។ ប្រទេសភាគច្រើនបំផុតក្នុងសហគមន៍អន្តរជាតិ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា មិនលុកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គោរពដាច់ខាតអធិបតេយ្យភាពរបស់កម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការតាមផ្លូវច្បាប់នាពេលកន្លងមក ដើម្បីថែរក្សាការពារឯករាជ្យជាតិ ឯកភាពជាតិ សុខសន្តិភាព និងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ។ ម្យ៉ាងវិញទៀតការអំពាវនាវរបស់ជនក្បត់ជាតិមិនបានរំខានមិនមានទម្ងន់ មិនមានតម្លៃ និងមិនមានតម្លៃ ពលមកលើប្រជាជនកម្ពុជាយើងទេ ។ ផ្ទុយទៅវិញវាបានឆ្លុះបញ្ចាំងឲ្យប្រជាជនមើលឃើញកាន់តែច្បាស់នូវចរិតថោកទាប ពោរពេញទៅដោយឧបាយកលទុច្ចរិត ពិសពុលនិងមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់អសិរពិសបំផុតរបស់ជនក្បត់ជាតិទាំងនេះ និងថ្កោលទោសជនក្បត់ជាតិទាំងនេះយ៉ាងធ្ងន់ធ្ងរបំផុត ។

សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបរមហាក្សត្រ

✱ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បន្តជាប់ឆ្នោត ជាប្រធានព្រឹទ្ធសភានីតិកាលទី៤



ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៤

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤ ។

ពិធីនេះក៏បានការទទួលការអញ្ជើញចូលរួមពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គ រាជទូត-រដ្ឋទូតនៃប្រទេសនានាប្រចាំកម្ពុជា។

នៅក្នុងព្រះរាជសុន្ទរកថារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំដំបូង របស់ព្រឹទ្ធសភា ព្រះអង្គបានរម្មឹកថាចាប់ពីពេលដែលព្រឹទ្ធសភា បានចាប់បដិសន្ធិជាថ្មី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះមានរយៈពេលបីនីតិកាលកន្លងមកហើយ។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា យើងបានធ្វើដំណើរលើមហាវិថីនៃសន្តិភាព និងការអភិវឌ្ឍន៍ក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យសេរីពហុបក្សដោយរលូន និងមានលទ្ធផលជាក់ស្តែងប្រកបដោយស្មារតី



សមាជិកព្រឹទ្ធសភាអញ្ជើញបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានព្រឹទ្ធសភានីតិកាលទី ៤

ទទួលខុសត្រូវខ្ពស់។ តាមរយៈស្នាដៃក្នុងការអនុវត្តន៍មុខងារចម្បងទាំងបី និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងជាតិ និងបរិវេណប្រយោជន៍ប្រជាពលរដ្ឋ ព្រឹទ្ធសភាដណ្តើមបាននូវកិត្យានុភាពដ៏សក្តិសមទាំងនៅក្នុងប្រទេស តំបន់ និងនៅលើឆាកអន្តរជាតិ ។ ព្រះមហាក្សត្របានមានបន្ទូលបន្តថា នាពេលបច្ចុប្បន្ននេះកំណែទម្រង់រដ្ឋស៊ីជម្រៅ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ តម្រូវឲ្យមានច្បាប់ ព្រមទាំងការគោរព និងប្រតិបត្តិច្បាប់ឲ្យបានល្អប្រពៃ។ នេះ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានីតិកាលទី ៤ ដឹកនាំសមាជិក-សមាជិកា ព្រឹទ្ធសភាទាំង ៦២ រូប ចូលរួម ក្នុងពិធីដឹកទឹកសម្បូរ និងធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង

ជាតន្ត្រីដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាពសង្គម សន្តិភាព ការអភិវឌ្ឍន៍ និងការថែរក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ជាតិរួមទាំងបរិស្ថាន និងធម្មជាតិយើង ។ ស្ថិតក្នុងបរិបទនេះ ព្រឹទ្ធសភា បាននឹងកំពុងរួមចំណែកជាមួយរដ្ឋសភាក្នុងការកសាងច្បាប់ឲ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ទៅនឹងតម្រូវការរួមរបស់ប្រជាពលរដ្ឋ និងជាតិយើងទាំងមូល។ ព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលថា ព្រឹទ្ធសភា នីតិកាលទី៤ ត្រូវខិតខំរួមចំណែកជំរុញ ឱ្យការអនុវត្តគោលនយោបាយវិបល្ល្លការ និងសហវិបល្ល្លការនៅកម្ពុជា កាន់តែមានសន្ទុះរីកចម្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការគ្រប់ គ្រងសេដ្ឋកិច្ចសង្គម វប្បធម៌របស់ជាតិប្រព្រឹត្តទៅដោយសមធម៌ តម្លាភាព និងគណនេយ្យភាព ក្នុងក្របខ័ណ្ឌអភិបាលកិច្ចល្អ និងនីតិវិធីពិតប្រាកដ។ ព្រះករុណាព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលទៀតថា យើងទាំងអស់គ្នាជាកូនចៅជំនាន់ក្រោយចាំបាច់ត្រូវតែរួមសាមគ្គីគ្នាជាផ្លូវមួយ ធានាការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យឈានឡើងដោយឆាប់រហ័ស និងដើរទាន់ប្រទេសនានានៅលើសកលលោក។

គួរបញ្ជាក់ដែរថា បន្ទាប់ពីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ ព្រឹទ្ធបុរសម្នាក់ ដែលមានវ័យចាស់ជាងគេ គឺ ឯកឧត្តម **ម៉ុង ឌីមហ៊ុយ** ត្រូវជ្រើសតាំងដឹកនាំសម័យប្រជុំលើកដំបូងនេះ ដើម្បីការរៀបចំជ្រើសរើសប្រធាន និងអនុប្រធានទាំង២ របស់ព្រឹទ្ធសភា។ ព្រឹទ្ធសភា នីតិកាលទី៤ ក៏បានប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកព្រឹទ្ធសភានីមួយៗ និងបានរៀបចំដំណើរការបោះឆ្នោតដាច់ដោយឡែកពីគ្នាជ្រើសរើស **សម្តេចវិបុលសេនាភក្តី សាយ ឈុំ** ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតជ្រើសរើសឯកឧត្តម **នៃ ម៉េនា** ជាអនុប្រធានទី១ ព្រឹទ្ធសភា និងបោះឆ្នោតជ្រើសរើសឯកឧត្តម **ទេព ខន** ជាអនុប្រធានទី២ព្រឹទ្ធសភា ដោយសំឡេងគាំទ្រ៦២ លើ ៦២សំឡេង នៃសមាជិក សមាជិកាព្រឹទ្ធសភាក្នុងសម័យប្រជុំទាំងមូលដែលបានចូលរួម ដើម្បីដឹកនាំស្ថាប័នព្រឹទ្ធសភាសម្រាប់អាណត្តិនីតិកាលទី៤បន្តទៅទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាប់ឆ្នោត

បានថ្លែងថា ឈរលើមូលដ្ឋាននៃបទពិសោធន៍ការងារ ដែលបានទទួលក្នុងនីតិកាលកន្លងមកនិងឈរលើអត្តសញ្ញាណរបស់ព្រឹទ្ធសភាកម្ពុជា ដែលជាតំណាងឲ្យក្រុមប្រឹក្សាយុវ សង្គាត់ នឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកកសាងកម្ពុជាឲ្យ កាន់តែសកម្មថែមទៀត។ ក្នុងនាមឯកឧត្តម **នៃ ម៉េនា** អនុប្រធានទី១ ឯកឧត្តមបណ្ឌិត **ទេព ខន** អនុប្រធានទី២ ព្រឹទ្ធសភា ក៏សូមសង្ឃឹមជឿជាក់ថា ព្រឹទ្ធសភា នីតិកាលទី៤ នេះ នឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការកសាងកម្ពុជាជានីតិវដ្តក្នុងបរិយាកាសសាមគ្គីភាព យោគយល់ អធ្យាស្រ័យ និងសហការ ជួយគ្នាលើគោលដៅរួម ដោយស្មោះស្ម័គ្រ ដើម្បីរួមចំណែកឲ្យតែសកម្មក្នុងការជំរុញអនុវត្តគោលនយោបាយ វិបល្ល្លការ និងវិសហវិបល្ល្លការនៅកម្ពុជាឲ្យកាន់រីកចម្រើនឈានខ្ពស់ទៅកាន់វឌ្ឍនភាពយូរអង្វែងពិតប្រាកដ។ លើសពីនេះថែមទៀតព្រឹទ្ធសភា នីតិកាលទី៤ នឹងខិតខំរួមចំណែកក្នុងការ ជំរុញកិច្ចដំណើរការប្រជាធិបតេយ្យ ភាវូបនីយកម្មសង្គម ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ផលប្រយោជន៍ជាតិ និងជីវភាពទូទៅរបស់ប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈ និងចូលរួមផ្តល់នូវវិភាគទានយ៉ាងសំខាន់ដល់ការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងការអភិវឌ្ឍលើគ្រប់វិស័យដែលអាទិភាពរបស់រាជរដ្ឋាភិបាល និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

សមាជិកព្រឹទ្ធសភាទាំង ៦២រូប គឺរួមមាន សមាជិកព្រឹទ្ធសភាចំនួន ៥៨រូប ដែលបានជាប់ឆ្នោតតាមរយៈការជ្រើសតាំងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ពីរូបជ្រើសតាំង ដែលដោយរដ្ឋសភា និង ២រូបទៀតដែលតែងតាំងដោយព្រះមហាក្សត្រ។

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាទាំង ៦២រូប ដែលទើបនឹងជាប់ឆ្នោតថ្មីសម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភាជាតិ អញ្ជើញចូលរួមក្នុងពិធីដឹកទឹកសម្បូរ និងធ្វើសច្ចាប្រណិធាននៅក្នុងព្រះទីនាំងទេវវិនិច្ឆ័យព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ **ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជទាំង ០២គណៈ។

បញ្ជីរាយនាមសមាជិកព្រឹទ្ធសភានីតិកាលទី៤

១. ឯកឧត្តម ស៊ីយ កែវ គណបក្សប្រជាជនកម្ពុជា
២. ឯកឧត្តម ម៉ុង ជឹមហ៊ុយ គណបក្សប្រជាជនកម្ពុជា
៣. លោកជំទាវ ទី ប៊ុនស៊ី គណបក្សប្រជាជនកម្ពុជា
៤. ឯកឧត្តម ថុន ចន់ គណបក្សប្រជាជនកម្ពុជា
៥. ឯកឧត្តម អ៊ុក ប៊ុនឃ្លីន គណបក្សប្រជាជនកម្ពុជា
៦. ឯកឧត្តម សួន លន់ គណបក្សប្រជាជនកម្ពុជា
៧. ឯកឧត្តម យ៉ង់ សែម គណបក្សប្រជាជនកម្ពុជា
៨. ឯកឧត្តម ឡាវ ម៉េងឃីន គណបក្សប្រជាជនកម្ពុជា
៩. ឯកឧត្តម សុខ យាត គណបក្សប្រជាជនកម្ពុជា
១០. សម្តេចបុរសសេនាភក្តី សាយ ឈុំ គណបក្សប្រជាជនកម្ពុជា
១១. ឯកឧត្តម សុខ ឥសាន គណបក្សប្រជាជនកម្ពុជា
១២. ឯកឧត្តម ទេព ខន គណបក្សប្រជាជនកម្ពុជា
១៣. ឯកឧត្តម ចាន់ ណារ៉េត គណបក្សប្រជាជនកម្ពុជា
១៤. ឯកឧត្តម ណាំ ឡុំ គណបក្សប្រជាជនកម្ពុជា
១៥. ឯកឧត្តម ឈិត គឹមយាត គណបក្សប្រជាជនកម្ពុជា
១៦. ឯកឧត្តម គង់ សារាជ គណបក្សប្រជាជនកម្ពុជា
១៧. ឯកឧត្តម ឡាយ អ៊ីពិសិទ្ធិ គណបក្សប្រជាជនកម្ពុជា
១៨. ឯកឧត្តម ជា លេង គណបក្សប្រជាជនកម្ពុជា
១៩. ឯកឧត្តម ស៊ីម កា គណបក្សប្រជាជនកម្ពុជា
២០. ឯកឧត្តម នៃ ម៉េណា គណបក្សប្រជាជនកម្ពុជា
២១. ឯកឧត្តម គិន ណែត គណបក្សប្រជាជនកម្ពុជា
២២. ឯកឧត្តម អ៊ុក គង់ គណបក្សប្រជាជនកម្ពុជា
២៣. លោកជំទាវ ស៊ីវ ស៊ីយុត គណបក្សប្រជាជនកម្ពុជា
២៤. ឯកឧត្តម ម៉ុល លឹម គណបក្សប្រជាជនកម្ពុជា
២៥. ឯកឧត្តម ម៉ាន់ ឃ្លីន គណបក្សប្រជាជនកម្ពុជា
២៦. លោកជំទាវ អ៊ុំ សុម៉ានីន ចាត់តាំងដោយព្រះមហាក្សត្រ
២៧. ឯកឧត្តម អន ស៊ី គណបក្សប្រជាជនកម្ពុជា
២៨. ឯកឧត្តម ហែម ខន គណបក្សប្រជាជនកម្ពុជា
២៩. ឯកឧត្តម ប្រឹច គឹមស្រីន គណបក្សប្រជាជនកម្ពុជា
៣០. ឯកឧត្តម ខៀវ មុត គណបក្សប្រជាជនកម្ពុជា
៣១. ឯកឧត្តម មួន ម៉ែយ គណបក្សប្រជាជនកម្ពុជា
៣២. ឯកឧត្តម ទីម ផន គណបក្សប្រជាជនកម្ពុជា

៣៣. ឯកឧត្តម ខ៊ុំ វង គណបក្សប្រជាជនកម្ពុជា
៣៤. ឯកឧត្តម ឡាន់ វន គណបក្សប្រជាជនកម្ពុជា
៣៥. ឯកឧត្តម ឈួន ឡេង គណបក្សប្រជាជនកម្ពុជា
៣៦. លោកជំទាវ ម៉ុំ សណ្តាប់ គណបក្សប្រជាជនកម្ពុជា
៣៧. ឯកឧត្តម ម៉ែន ស៊ីផាន់ គណបក្សប្រជាជនកម្ពុជា
៣៨. លោកជំទាវ ឱ សុខុម គណបក្សប្រជាជនកម្ពុជា
៣៩. ឯកឧត្តម កុក អេន គណបក្សប្រជាជនកម្ពុជា
៤០. ឯកឧត្តម ម៉ុង ប្រឌី គណបក្សប្រជាជនកម្ពុជា
៤១. ឯកឧត្តម ប្រាក់ ចំរើន គណបក្សប្រជាជនកម្ពុជា
៤២. ឯកឧត្តម ព្រ័យ សាម៉ន គណបក្សប្រជាជនកម្ពុជា
៤៣. លោកជំទាវ ឯម ផលាមុនី គណបក្សប្រជាជនកម្ពុជា
៤៤. ឯកឧត្តម គឹម ចា គណបក្សប្រជាជនកម្ពុជា
៤៥. ឯកឧត្តម សាយ មូរិន គណបក្សប្រជាជនកម្ពុជា
៤៦. ឯកឧត្តម ស្រី បេន គណបក្សប្រជាជនកម្ពុជា
៤៧. សម្តេចរាជបុត្រព្រះអនុជ នរោត្តម អរុណរស្មី ចាត់តាំងដោយព្រះមហាក្សត្រ
៤៨. លោកជំទាវ មាណ សំអេន គណបក្សប្រជាជនកម្ពុជា
៤៩. ឯកឧត្តម អាយ ខន គណបក្សប្រជាជនកម្ពុជា
៥០. ឯកឧត្តម ម៉ម ប៊ុននាង គណបក្សប្រជាជនកម្ពុជា
៥១. ឯកឧត្តម សត ណាឌី គណបក្សប្រជាជនកម្ពុជា
៥២. លោកជំទាវ ស៊ី វណ្ណថា គណបក្សប្រជាជនកម្ពុជា
៥៣. ឯកឧត្តម ជឹម លាវ គណបក្សប្រជាជនកម្ពុជា
៥៤. ឯកឧត្តម លី យ៉ុងផាត់ គណបក្សប្រជាជនកម្ពុជា
៥៥. ឯកឧត្តម ទេព យុទ្ធី គណបក្សប្រជាជនកម្ពុជា
៥៦. ឯកឧត្តម ឈើយ ចាន់ណា គណបក្សប្រជាជនកម្ពុជា
៥៧. ឯកឧត្តម លី សារី គណបក្សប្រជាជនកម្ពុជា
៥៨. ឯកឧត្តម សួន មាណ ជ្រើសតាំងដោយរដ្ឋសភា
៥៩. ឯកឧត្តម តាយ វណ្ណា គណបក្សប្រជាជនកម្ពុជា
៦០. លោកជំទាវ ឃួន ឃួនឌី គណបក្សប្រជាជនកម្ពុជា
៦១. ឯកឧត្តម ហេង ម៉ុរ៉ា គណបក្សប្រជាជនកម្ពុជា
៦២. លោកជំទាវ ជា ច័ន្ទទេវី ជ្រើសតាំងដោយរដ្ឋសភា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុ តំបន់មេគង្គ (GMS) លើកទី៦ និង កិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម (CLV) លើកទី១០ នៅទីក្រុងហាណូយ

*** ថ្នាក់ដឹកនាំចិនចូលរួម និងគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តជាប់ឆ្នោត ដើម្បីដឹកនាំ
ប្រទេសកម្ពុជារីកចម្រើនខ្លាំងក្លាថែមទៀត**



ថ្នាក់ដឹកនាំនៃប្រទេសទាំង៦ ក្នុងកិច្ចប្រជុំមហាអនុតំបន់មេគង្គ
លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម (CLV)
លើកទី១០

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម (CLV) លើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ នៅទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី៣០-៣១ ខែ មីនា ឆ្នាំ២០១៨ ។ អញ្ជើញចូលរួមក្នុងឱកាសនោះមាន**សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម **ប្រាយុទ្ធ ចាន់អូចារ** នាយករដ្ឋមន្ត្រីថ្មី និងឯកឧត្តម **ថងលួន ស៊ីសុឌិត** នាយករដ្ឋមន្ត្រីឡាវ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៦ ឯកឧត្តម **ថងលួន ស៊ីសុឌិត** នាយករដ្ឋមន្ត្រីវៀតណាមមានប្រសាសន៍ថា កម្មវិធីពង្រឹងកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គនឹងទទួលបានការវិនិយោគក្នុងទំហំទឹកប្រាក់ ៦៦ ប៊ីលានដុល្លារអាមេរិកសម្រាប់រយៈពេល៥ឆ្នាំ (២០១៨-២០២២) ខាងមុខ ។ ទំហំទឹកប្រាក់នេះបានកើនឡើងចំនួនជាង ៣ ដងពីចំនួន ២១ ប៊ីលានដុល្លារដែលប្រើប្រាស់សម្រាប់អភិវឌ្ឍន៍តំបន់នេះ ចាប់តាំងពីកម្មវិធីអភិវឌ្ឍន៍មហាអនុតំបន់មេគង្គ ត្រូវបានដាក់ឱ្យដំណើរការដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងឆ្នាំ១៩៨២ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបន្តថា កិច្ចព្រមព្រៀងហិរញ្ញវត្ថុប្រកបដោយមហិច្ឆតានេះគ្រោងនឹងចុះហត្ថលេខា ដោយបណ្តាមេដឹកនាំ GMS ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នេះ ។ **សម្តេច**

តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាគន្លឹះទៅកាន់មេដឹកនាំនៃប្រទេស GMS និងផ្នែកធុរកិច្ចនៃប្រទេស GMS ដោយផ្ដោតលើចំណុចអាទិភាពចំនួន ៣ ដែលកម្ពុជាកំពុងអនុវត្តន៍ក្នុងនោះរួមមាន៖ **ទី១-** កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្ដោតលើការអភិវឌ្ឍរៀងសេដ្ឋកិច្ច សំដៅតភ្ជាប់ប៉ូលសេដ្ឋកិច្ចក្នុងស្រុក និងតំបន់ដោយប្រកាន់យកនូវអភិក្រមនៃអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពហុមុខ **ទី២-** អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ តាមរយៈធ្វើឱ្យប្រសើរនូវប្រព័ន្ធឡូជីស្ទិក និងសេវាកម្មដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឡូជីស្ទិក នៃមហាអនុតំបន់មេគង្គ ដោយបន្តជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន **ទី៣-** ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេសផ្ដោតលើកម្មវិធីសិក្សា អប់រំ ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

សម្តេចតេជោបានបញ្ជាក់ថា ក្នុងបរិការណ៍នេះប្រទេសមហាអនុតំបន់មេគង្គ ចាំបាច់ត្រូវបង្កើនល្បឿននៃសមាហរណកម្មនិងការតភ្ជាប់តំបន់ដោយផ្ដោតលើវិស័យអាទិភាពមួយចំនួនបន្ថែមទៀត ដូចជាវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម តាមប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍន៍ទីក្រុងនៅតាមតំបន់ជាប់ព្រំដែន។ ការពង្រឹងវិសាលភាពនៃកិច្ចសហប្រតិបត្តិការកិច្ចការរបស់យើងនឹងផ្តល់នូវលំហូរសម្រាប់កំណើនសេដ្ឋកិច្ចតំបន់ ក្នុងពេលអនាគត តាមរយៈការតភ្ជាប់ក្របខណ្ឌមហាអនុតំបន់មេគង្គ និងតាមរយៈកាលានុវត្តភាពព័ត៌មានវិទ្យាផ្តើមតំបន់ផ្សេងទៀត។

សម្តេចតេជោបានទាញចំណាប់អារម្មណ៍អង្គប្រជុំលើបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការគិតគូរ និងដោះស្រាយរួមមាន៖ **១-** ការមិនទាន់ទាញយកប្រយោជន៍អស់ពីសក្តានុពល ដែលមាននៅតាមរៀងសេដ្ឋកិច្ចដ៏រស់រវើករបស់មហាអនុតំបន់មេគង្គ **២-** បញ្ហាប្រឈមនៃកំណើននគរូបនីយកម្មដោយសារការអភិវឌ្ឍន៍ដីសាបរហ័ស នៅក្នុងតំបន់ **៣-** ការកកស្ទះនៅតាមច្រកព្រំដែនដែលបណ្តាលមកពីសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ច **៤-** ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មបច្ចុប្បន្ននៅមិនទាន់ឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និង **៥-** ការបន្តពឹងផ្អែកទៅលើធនធានធម្មជាតិ និងកម្លាំងពលកម្មមានតម្លៃទាប ក្នុងការទាក់ទាញការវិនិយោគ និងធុរកិច្ច និងមិនអាចរក្សាបានឡើយនូវកំណើនប្រកបចីរភាព និងបរិយាប័ន្ន។

នៅព្រឹត្តិថ្ងៃទី៣០ខែមីនា **សម្តេចតេជោ ហ៊ុន សែន** ក៏បានជួប



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយឯកឧត្តម **វ៉ាន ឃី** រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងហាណូយ

ពិភាក្សាការងារជាមួយឯកឧត្តម **វ៉ាន ឃី** រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេស ចិន បានជម្រាបជូន**សម្តេចតេជោ ហ៊ុន សែន** ថា ប្រទេសចិន បានតាមដាន និងគាំទ្រនូវវិធានការទាំងឡាយដែលសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍នាពេលកន្លងមកក្នុងការការពារនិងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាពិសេស ការការពារកិត្តិយសជាតិរបស់កម្ពុជា ។ តាមរយៈនេះប្រទេសចិន សូមគាំទ្រនូវមាត់នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។ ថ្នាក់ដឹកនាំចិនសូមគាំទ្រ និងជូនពរសម្តេចតេជោបន្ត ជាប់ឆ្នោតក្នុងការដឹកនាំជាគភ៌សនា ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែង នូវការជូនពរចំពោះឯកឧត្តម **វ៉ាន ឃី** ដែលត្រូវបានសភាប្រជាជន ចិនបោះឆ្នោតជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសចិន សារជាថ្មីម្តង ទៀត ។ ទន្ទឹមនឹងនេះសម្តេចតេជោក៏បានផ្តាំធ្វើតាមរយៈឯកឧត្តម រដ្ឋមន្ត្រីនូវការជូនពរនិងអបអរសាទរជូនចំពោះ ឯកឧត្តម **ស៊ី ជិនគីង**, ឯកឧត្តម **លី ខ័ណ្ឌ** ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីចិន សាជាថ្មីម្តងទៀត។

នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឯកឧត្តម **ឡឺន ស្កេហ្វឺត** នាយក រដ្ឋមន្ត្រីវៀតណាម បានរៀបចំពិធីទទួលទានអាហារការងារពេល ព្រឹកជូន**សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា និងឯកឧត្តម **ថងលួន ស៊ីសុលីត** នាយករដ្ឋ មន្ត្រីឡាវ ។ មេដឹកនាំនៃប្រទេសទាំង៣ បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់រួមគ្នាអំពីទំនាក់ទំនងប្រពៃណីនៃមិត្តភាព សាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ ទូលំទូលាយក្នុងចំណោមប្រទេសទាំងបី ដែលរួមចំណែកយ៉ាង សំខាន់ក្នុងការអភិវឌ្ឍប្រទេសនិមួយៗ ព្រមទាំងរក្សាសន្តិភាព

ស្ថិរភាព និងវិបុលភាពនៃតំបន់ទាំងមូល។ សូមបញ្ជាក់ដែរថា តំបន់ព្រឹកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ជាតំបន់ដែលព្រំ ដែនជាប់គ្នានៃខេត្តចំនួន ១៣ រួមមានខេត្តចំនួន ៤ របស់កម្ពុជា គឺខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគីរី និងខេត្ត ក្រចេះ ខេត្តចំនួន ៤របស់ឡាវ គឺខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់ និងប្រទេសវៀតណាម មាន ៥ខេត្ត គឺខេត្តកុងទុម យ៉ាឡាយ ជាក់ឡាក់ ជាក់ណុង និងប៊ីងកៀក ។

នៅព្រឹកថ្ងៃទី ៣១ ខែ មីនា នេះមេដឹកនាំនៃប្រទេសមហាអនុ តំបន់មេគង្គ(GMS) រួមមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម បានជួបជុំគ្នាបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ ។ ថ្ងៃក្នុងពិធីបើកកិច្ចប្រជុំកំពូលនោះឯកឧត្តម **ឡឺន ស្កេហ្វឺត** បានស្វាគមន៍ចំពោះសេចក្តីសម្រេចឆ្នាំ២០១៦ ក្នុងការពង្រីកបណ្តាញរបៀង ដែលជាការឆ្លើយតបទៅនឹងជវភាព របស់អនុតំបន់នេះ ក្នុងនោះការតភ្ជាប់ផ្នែកទន្លេក៏ជាធាតុដ៏សំខាន់មួយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់ការវិវឌ្ឍក្នុងការផ្លាស់ប្តូរថាមពល ដើម្បីសម្រួលដល់ការពង្រីក ពីការតភ្ជាប់ឆ្លងកាត់ព្រំដែនទ្វេភាគីក្នុងពេលបច្ចុប្បន្នទៅជាបណ្តាញ ពហុភាគី តាមរយៈការកែលម្អគោលការណ៍ និង ប្រព័ន្ធពាណិជ្ជកម្ម ដែលនឹងរួមចំណែកដល់ការបង្កើតទីផ្សារថាមពលរួមក្នុងតំបន់ ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសូន្យកថាគន្លឹះទៅកាន់ មេដឹកនាំនៃប្រទេស GMS ក្រោមប្រធានបទ **"ការធ្វើអាទិភាពសហប្រតិបត្តិការរយៈពេល ២៥ឆ្នាំ ដើម្បីមហាអនុតំបន់ មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព"** ដោយ ផ្តោតលើចំណុចអាទិភាពមួយចំនួន។ **សម្តេចតេជោ**បានវាយតម្លៃ ខ្ពស់ចំពោះវឌ្ឍនភាព ក្នុងការតភ្ជាប់ទាំងផ្នែកទន្លេ និងផ្នែករូបវន្ត តាមរយៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ដែលជាមូលដ្ឋានសំខាន់សម្រាប់ពិពិធកម្មសេដ្ឋកិច្ចការលើកកម្ពស់ ភាពប្រកួតប្រជែង និងផលិតភាពក្នុងវិស័យសំខាន់ៗរួមមាន កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ យើងគួរបង្កើនការយក ចិត្តទុកដាក់លើការតភ្ជាប់ផ្នែកទន្លេផងដែរ ដើម្បីទាញអត្ថប្រយោជន៍ ឲ្យបានពេញលេញពីការវិនិយោគ លើការតភ្ជាប់រូបវន្តរួមទាំងការ តភ្ជាប់ឌីជីថល និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពីការធានាចលនា ដោយសេរីនិងប្រកបដោយប្រសិទ្ធភាពនូវលំហូរពលកម្ម ពាណិជ្ជ- កម្ម និងការវិនិយោគដោយបំពេញគ្នាទៅវិញទៅមកនៅក្នុងខ្សែ ច្រវាក់ផលិតកម្មតំបន់។ យើងត្រូវបន្តខិតខំធានាកំណើនសេដ្ឋកិច្ច មហាអនុតំបន់មេគង្គឲ្យមានភាពរឹងមាំ ចីរភាព និងបរិយាបន្នតាម រយៈការធានានូវប្រសិទ្ធភាពជាអតិបរមានៃការអនុវត្តកម្មវិធីមហា- អនុតំបន់មេគង្គ។ **សម្តេចតេជោ**បានថ្លែងអំណរគុណចំពោះដៃគូ អភិវឌ្ឍន៍របស់យើង ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ ការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសនានា។ ជាក់ស្តែងការ តភ្ជាប់តំបន់ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺពិតជាត្រូវការ ហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះគម្រោងចំនួន

មេដឹកនាំនៃប្រទេសគណៈកម្មការទន្លេមេគង្គប្តេជ្ញារួមគ្នាគ្រប់គ្រង និងអភិវឌ្ឍធនធានទន្លេមេគង្គឲ្យបានយូរអង្វែង



កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ក្រោមប្រធានបទ "ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងអាងទន្លេមេគង្គ-ទន្លេមេគង្គតែមួយ ស្មារតីតែមួយ"

ចាប់ពីថ្ងៃទី៤-៥ខែមេសា ឆ្នាំ២០១៨ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ បានប្រារព្ធឡើងនៅលើទឹកដីខេត្តសៀមរាប ដោយមាន**សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធានអង្គប្រជុំ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរ មានឯកឧត្តម **ថងលូន ស៊ីស៊ុលីត** នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម **ប្រាយុទ្ធ ចាន់អូចា** នាយករដ្ឋមន្ត្រីថៃ និងឯកឧត្តម **ឡឺន ស្កនហ៊ុក** នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃប្រទេសទន្លេមេគង្គភាគខាងលើចិន និងមីយ៉ាន់ម៉ាផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ "ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងអាងទន្លេមេគង្គ-ទន្លេមេគង្គតែមួយ ស្មារតីតែមួយ"។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម **ឡឺន ស្កនហ៊ុក** ដោយមេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញ ឱ្យមានការពិនិត្យមើលកិច្ចសហប្រតិបត្តិការដើម្បីបង្កលក្ខណៈបន្ថែមទៀត សម្រាប់ការធ្វើអាជីវកម្មរវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏បានលើកឡើងអំពីកំណើននៃទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ ជាពិសេសកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា។

ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ **សម្តេចតេជោ ហ៊ុន សែន** និងនាយករដ្ឋមន្ត្រីឡាវឯកឧត្តម **ថងលូន ស៊ីស៊ុលីត** បានជួបពិភាក្សាការងារ និងបានសន្យាប្រឹងប្រែងរួមគ្នាជំរុញ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តម

ថងលូន ស៊ីស៊ុលីត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា ឡាវ និងថៃឃើញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការរីកចម្រើនខ្លាំងពីព្រោះបច្ចុប្បន្ននេះមានចំនួនត្រឹមប្រមាណ ២០លានដុល្លារប៉ុណ្ណោះ ហើយក៏កំពុងមាននិន្នាការថយចុះថែមទៀត។ ឯកឧត្តមបានស្នើសម្តេចតេជោ **ហ៊ុន សែន** ជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានវិសាលភាពកាន់តែធំ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យមាន ការជំរុញប្រជាជនប្រទេសទាំងពីរធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយគ្នាឲ្យមានសន្ទុះកាន់តែខ្លាំងក្លាឡើង។ កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនក្នុងការជំរុញកំណើនពាណិជ្ជកម្មនេះ ជាពិសេសនៅក្នុងវិស័យទេសចរណ៍។ ដើម្បីជំរុញកំណើនទេសចរណ៍ ក៏ដូចការធ្វើពាណិជ្ជកម្ម សម្តេចតេជោនឹងពិនិត្យមើលលទ្ធភាពឲ្យមានការហោះហើរត្រង់ពីកម្ពុជាទៅកាន់ទីក្រុងវៀងច័ន្ទ និងទីក្រុងហ្គួងព្រះបាង។ សម្តេចតេជោក៏បានលើកជាតំនិតផ្តួចផ្តើមឲ្យមានការសិក្សាអំពីការមិនយកពន្ធត្រួតគ្នា ដូចដែលកម្ពុជាបានធ្វើជាមួយវៀតណាមកន្លងមក។ សម្តេចតេជោស្នើសុំឲ្យភាគីឡាវ ពិនិត្យមើលការតភ្ជាប់បណ្តាញអគ្គិសនីពីឡាវ មកកាន់ប្រទេសកម្ពុជា ដោយបានចាត់ទុកចំណុចទាំងនេះ សុទ្ធតែជាគន្លឹះជំរុញពាណិជ្ជកម្មការវិនិយោគ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យមានការកើនឡើង និងជិតស្និទ្ធថែមទៀត។

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha) ។

ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានសម្តែងការអបអរសាទរ ចំពោះ**សម្តេចតេជោ ហ៊ុន សែន** ក្នុងឧបកំណើតរបស់សម្តេច ហើយក៏

បានជូនពរដល់សម្តេចតេជោ និងប្រជាជនកម្ពុជាទាំងអស់ឲ្យជួប
តែសេចក្តីសុខ និងចម្រើនរុងរឿង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីថ្មីបានបញ្ជាក់ថា
ឯកឧត្តមបានជួបសម្តេចតេជោ ជាញឹកញាប់ ដែលនេះជាការឆ្លុះ
បញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាង
ថ្នាក់ដឹកនាំកំពូលជាតិបញ្ចាំងទំនាក់ទំនងរវាងប្រជាជននៃប្រទេស
ទាំងពីរកាន់តែល្អផងដែរ។ ពេលនេះកិច្ចសហប្រតិបត្តិការ កម្ពុជា
និងថៃ កំពុងមានដំណើរការយ៉ាងល្អជាទីបំផុត ទោះយ៉ាងណា
ក៏ដោយ យើងត្រូវបន្តនូវសហប្រតិបត្តិការនេះបន្ថែមទៀត។

ក្នុងពិធីជប់លៀង ជូនដល់គណៈប្រតិភូកិច្ចប្រជុំកំពូលគណៈកម្ម-
ការទន្លេមេគង្គលើកទី៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
បានថ្លែងថា៖ "ជាមូលដ្ឋានដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច
និងភាពរីកចម្រើននៃតំបន់អាស៊ីអាគ្នេយ៍ទន្លេមេគង្គបានក្លាយ ជា
មូលដ្ឋានដ៏សំខាន់សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ចនិងភាពចម្រុះ-
ចម្រើននៃតំបន់អាស៊ីអាគ្នេយ៍ ។ តាមលក្ខណៈភូមិសាស្ត្រ ទន្លេ
មេគង្គមិនត្រឹមតែ បានភ្ជាប់ប្រទេសយើងទាំង៦ ជាមួយគ្នាប៉ុណ្ណោះ
ទេ ប៉ុន្តែថែមទាំងបង្កើត វាសនារួមប្រកបដោយមិត្តភាព ភាពជាអ្នក
ជិតខាងល្អ សន្តិភាព និងវិបុលភាព។ ដូចនេះយើងត្រូវបន្តរួមគ្នា ធ្វើ
និងរួមគ្នាទទួលខុសត្រូវ ទើបយើងអាចសម្រេចបាននូវភាព ចម្រុះ
ចម្រើននិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព"។

នៅព្រឹកថ្ងៃទី៥ ខែមេសា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ
បានចាប់ដំណើរការជាផ្លូវការ និងទទួលបានជោគជ័យគួរឲ្យកត់
សម្គាល់។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការ
ទន្លេមេគង្គបានពិនិត្យ និងវាយតម្លៃខ្ពស់នូវវឌ្ឍនភាព និងសមិទ្ធ-
ផល ដែលគណៈកម្មការទន្លេមេគង្គសម្រេចបានចាប់តាំងពីកិច្ច
ប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ នៅប្រទេសវៀតណាម ដែល
ជោគជ័យនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ
ល្អប្រសើរ លើបញ្ហាពាក់ព័ន្ធផ្សេងទៀត ក្នុងគោលដៅ និងបន្ត
បេសកកម្មរួមគ្នា សម្រាប់ធានាឲ្យបាននូវនិរន្តរភាពនៃទន្លេមេគង្គ
និងធនធានរួមនៃទន្លេមេគង្គដើម្បីជាប្រយោជន៍នៃភាពចម្រុះចម្រើន
ក្នុងអាងទន្លេមេគង្គ ដោយការពារបាននូវនិរន្តរភាពបរិស្ថាន។ ប្រមុខ
រដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បាន
ពិភាក្សាគ្នាអំពីកាលានុវត្តភាពនិងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ
ដែលក្នុងនោះរួមមាន ៖ កំណើនសេដ្ឋកិច្ចយ៉ាងរហ័ស, កំណើន
ប្រជាជន, កំណើនតម្រូវការទឹក, ស្បៀងនិងថាមពល, នគរូបនីយ-
កម្ម, ឧស្សាហូបនីយកម្ម, ការបាត់បង់ទ្រព្យសម្បត្តិជាអាទិ៍បរិស្ថាន ,
ធនធានជលផល, ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាគ្រោះទឹកជំនន់
និងគ្រោះរាំងស្ងួត, ព្រមទាំងហានិភ័យដល់ជីវចម្រុះនិងដល់ជីវភាព
រស់នៅ និងទ្រព្យសម្បត្តិរបស់ប្រជាជន ដោយសារផលប៉ះពាល់នៃ
ការប្រែប្រួលអាកាសធាតុ, ការអភិវឌ្ឍលើវិស័យទឹក និងក្នុងគ្រប់
វិស័យពាក់ព័ន្ធផ្សេងទៀត នាពេលកន្លងមក។ អង្គប្រជុំបានកំណត់

នូវសកម្មភាពជាអាទិភាព ដោយផ្ដោតជាសំខាន់លើការពង្រឹង និង
លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា, កិច្ចសហប្រតិបត្តិការតំបន់
និងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ
ចីរភាព ក្នុងអាងទន្លេមេគង្គ ដោយក្នុងនោះមានការងារស្នូលចំពោះ
មុខដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តដោយស្មារតីទទួលខុសត្រូវ
ខ្ពស់មួយចំនួនរួមមាន ៖ ១-លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត
ផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការទន្លេមេគង្គឆ្នាំ ២០១៦-
២០២០ ២-បន្តពង្រឹងការអនុវត្តកំណត់ត្រាវិធីរបស់គណៈកម្មការ
ទន្លេមេគង្គ លើការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹក នៃអាង
ទន្លេមេគង្គឲ្យបានតែមានប្រសិទ្ធភាព ៣-បន្តពង្រឹងការធ្វើវិមជ្ឈការ
សម្រាប់សកម្មភាពត្រួតពិនិត្យ តាមដានធនធានទន្លេមេគង្គ ដែល
ត្រូវអនុវត្តនៅថ្នាក់ជាតិ ៤-ពង្រឹងការងារមជ្ឈការសម្រាប់ បណ្តាញ
ត្រួតពិនិត្យ តាមដានអាងទន្លេមេគង្គ ដែលត្រូវអនុវត្តនៅថ្នាក់តំបន់
៥-បង្កើនការយល់ដឹងនិងការប្រើប្រាស់ផលិតផលរបស់គណៈកម្ម
ការទន្លេមេគង្គ ដោយប្រទេសជាសមាជិក និងភាគីពាក់ព័ន្ធផ្សេង
ទៀត ៦-បង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយយន្តការពាក់
ព័ន្ធក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ និងទី៧-ពិនិត្យពិចារណាលើ
លទ្ធផលនៃការសិក្សាស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍទន្លេមេគង្គ
សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការរៀបចំផែនការ, ការគ្រប់គ្រង,
ការអភិវឌ្ឍអាងសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការរៀបចំផែនការ,
ការគ្រប់គ្រង, ការអភិវឌ្ឍអាងទន្លេមេគង្គឲ្យបានល្អប្រសើរ និង
ប្រកបដោយចីរភាព។ ពាក់ព័ន្ធនឹងទិសដៅចំពោះមុខប្រមុខរដ្ឋាភិ-
បាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គបានអះអាង
សាជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុតចំពោះការអនុវត្ត
កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ ឲ្យមានប្រសិទ្ធភាព និងលើក
ទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គឲ្យប្រែក្លាយជាស្ថាប័នមានភាព
ម្ចាស់ការផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង នៅឆ្នាំ២០៣០ និងបន្តពង្រឹង
តួនាទីរបស់ក្រុមប្រឹក្សាគណៈកម្មការការងាររួម, លេខាធិការដ្ឋាន
គណៈកម្មការទន្លេមេគង្គ, បណ្តាគណៈកម្មាធិការជាតិទន្លេមេគង្គ,
និងក្រសួងស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ នៅក្នុងដំណើរការការងារ
របស់គណៈកម្មការទន្លេមេគង្គ។ លើកទឹកចិត្តដល់គណៈកម្មការ
ទន្លេមេគង្គឲ្យបន្តខិតខំគៀងគរមូលនិធិពីប្រភពផ្សេងៗដើម្បីគាំទ្រ
ដល់ការអនុវត្តការងាររបស់ខ្លួន។ ប្រគល់ភារកិច្ចដល់ក្រុមប្រឹក្សា
គណៈកម្មការទន្លេមេគង្គដើម្បីត្រួតពិនិត្យតាមដាន និងធានាលើក
ការអនុវត្តសេចក្តីថ្លែងការណ៍ក្រុងសៀមរាបឲ្យមានប្រសិទ្ធភាព។

ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ
បានឯកភាពគ្នាថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ
លើកទី៤ នឹងរៀបចំធ្វើក្នុងខែមេសា ឆ្នាំ២០២២ នៅសាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកម្ពុជា។

ប្រជាជនសប្បាយរីករាយចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ក្រោមឥទ្ធិពលសន្តិភាពនិងអភិវឌ្ឍន៍



ព្រឹត្តិការណ៍អង្គរសង្គ្រាន្តប្រព្រឹត្តទៅដោយជោគជ័យនៅលើទឹកដីខេត្តសៀមរាបដោយមានប្រជាជនចូលរួមជិត ២លាននាក់

មហាសង្គ្រាន្តឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ គ្រិស្តសករាជ ២០១៨ សង្គ្រាន្តបានចូលមកដល់នៅថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ.ស ២០១៨ វេលាម៉ោង ០៩ និង ១២ នាទី ។ ដូចជាឆ្នាំមុនៗដែរ ពិធីទទួលទេព្វាឆ្នាំថ្មីនៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិត្រូវបានប្រារព្ធឡើងនៅទូទាំងប្រទេស។ ទន្ទឹមនេះ អ្វីដែលគួរឲ្យកត់សម្គាល់ឆ្នាំនេះ មិនត្រឹមតែមានព្រឹត្តិការណ៍អង្គរសង្គ្រាន្តនៅលើទឹកដីវប្បធម៌ប្រវត្តិសាស្ត្រខេត្តសៀមរាបប៉ុណ្ណោះទេ តែបណ្តាខេត្តមួយចំនួន ដែលកន្លងទៅពុំធ្លាប់មានសង្គ្រាន្តផ្ទាល់ខ្លួនទាល់តែសោះ ក៏បានរៀបចំបង្កើតនូវព្រឹត្តិការណ៍សង្គ្រាន្តដោយឡែកសម្រាប់ខេត្តរបស់ខ្លួនផងដែរ ដើម្បីបង្កើតបរិយាកាសរីករាយ និងរក្សាវប្បធម៌ប្រពៃណីដ៏ល្អផ្សេងៗរបស់ខ្មែរយើង។ ខេត្តចំនួន ១០ បានរៀបចំសង្គ្រាន្តរបស់ខ្លួន។

ដោយឡែក សម្រាប់ខេត្តសៀមរាបអង្គរសង្គ្រាន្តបានប្រារព្ធដូចឆ្នាំកន្លងៗទៅ តែព្រឹត្តិការណ៍ ឆ្នាំនេះមានវិសាលភាពកាន់តែធំនិងបង្កភាពសប្បាយរីករាយកាន់តែខ្លាំងក្លាជាងឆ្នាំមុន។ អង្គរសង្គ្រាន្តទទួលទេវតាឆ្នាំចប្រព្រឹត្តទៅក្រោមប្រធានបទ “សាទរមរតកដូនតា” ។ ព្រឹត្តិការណ៍នេះបានប្រារព្ធចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា នាខាងមុខប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ទីលានជល់ដំរីដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជាមួយក្រសួងទេសចរណ៍ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរសៀមរាប និងស្ថាប័នពាក់ព័ន្ធដទៃទៀត។

ព្រឹត្តិការណ៍នេះមានក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ៤ ២៤៩ នាក់ចូលរួមនិងបានត្រៀមអនុវត្តការងារក្នុងរយៈពេលជាច្រើនខែមកហើយ។ ព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ២០១៨ ក្រោមប្រធានបទ “សាទរមរតកដូនតា” ដែលមានកម្មវិធី និងទស្សនីយភាពសំខាន់ចំនួន៣៣ រួមមាន កម្មវិធីសាសនា៖ ដូចជា ក្រុងពាលីបើកការដ្ឋាន,

ពិធីបួងសួងសុំសេចក្តីសុខ, ពិធីទទួលទេវតា, ពិធីទៅវត្ត និងវាលុកចេតិយ, ពិធីដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ។ កម្មវិធីសិល្បៈវប្បធម៌៖ ដូចជា កម្មវិធី ព្រៃប្រសិទ្ធិ, ភូមិខ្ញុំ, របាំប្រជាប្រិយប្រពៃណី និងបុរាណ, កូនដង្ហែអង្គរសង្គ្រាន្ត, ល្បែងប្រជាប្រិយ, ភូមិបេតិកភណ្ឌវប្បធម៌, គុនល្អក្កតោ, ធូបបុរាណខ្មែរ, សហវិចិត្រវាយន្ត, គោមបណ្តែតទឹក, មហោស្រពសិល្បៈវប្បធម៌បុរាណ, របាំមរតកដូនតា, តន្ត្រីស្ទូឡីឆ្នាំថ្មី, តន្ត្រីអង្គរសង្គ្រាន្ត, ល្ខោនបុរាណរឿងមហាស្សន្តរជាតក, ល្ខោនរឿង អច្ឆរិយអង្គរ, ការប្រណាំងរទេះគោ និងក្របី។ល។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី** ហ៊ុនសែន ដែលអមដំណើរដោយមន្ត្រីជាន់ខ្ពស់កម្ពុជាបានអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្គ្រាន្តជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមេសា នៅទីលានប្រាសាទអង្គរវត្ត។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៅកាន់ជនរួមជាតិ និងជនបរទេសយ៉ាងច្រើនកុះករនៅទីនោះ ក៏ដូចជាប្រជាជននៅក្នុងនិងក្រៅប្រទេសដោយសម្តេចបានបញ្ជាក់ថា យើងគួរតែសង្កេតមើលថាតើមូលហេតុអ្វីទៅ ដែលយើងអាចធ្វើនូវព្រឹត្តិការណ៍អង្គរសង្គ្រាន្តបាននៅទីនេះជារៀងរាល់ឆ្នាំ និងកន្លែងដទៃទៀតនៅក្នុងប្រទេស។ ហេតុអ្វីបានជាយើងរៀបចំនូវកម្មវិធីនេះនៅកន្លែងនេះបាន ហើយប្រជាពលរដ្ឋក៏បានធ្វើដំណើរទៅគ្រប់ទីកន្លែង ដើម្បី ជួបជុំក្រុមគ្រួសារ និងដំណើរកម្សាន្តនៅកាន់តំបន់ទេសចរណ៍ផ្សេងទៀត ? ។ សម្តេចតេជោបញ្ជាក់ថា មានមូលហេតុ ៤ យ៉ាង គឺទី ១. សុខសន្តិភាពមានពេញលេញនៅក្នុងផ្ទៃប្រទេសទាំងមូល ដែល អនុញ្ញាតឲ្យប្រជាជនកម្ពុជា ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយគ្មានការភ័យខ្លាច ។ សុខសន្តិភាពបាននាំមកសម្រាប់យើង នូវការរស់រានមានជីវិត ។ សុខសន្តិភាពនាំមកឲ្យយើងនូវការបំបាត់ ភ័យខ្លាចនៃសង្គ្រាម ។ សុខសន្តិភាព



ប្រជាជនកម្ពុជាចូលរួមសប្បាយរីករាយក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត

បាននាំមកនូវការអភិវឌ្ឍ បង្កើនជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ទាំងអស់គ្នាចាំបាច់ត្រូវតែថែរក្សាសន្តិភាពឲ្យខាងតែបាន ទី២. អ្វីដែលធ្វើឲ្យអាចរៀបចំ និងធ្វើឲ្យមានប្រជាជនធ្វើដំណើរទៅកាន់ទីជិតឆ្ងាយទៅ ជួបជុំក្រុមគ្រួសារនៅគ្រប់ទីកន្លែងក្រៅពីសន្តិភាពនៅមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ។ នោះហើយគឺជាលទ្ធផលដែលផ្តើមចេញពីសន្តិភាព និងស្ថិរភាព ផ្តល់ឲ្យយើងនូវការអភិវឌ្ឍតភ្ជាប់ផ្ទៃក្នុងខ្លួនឯង បន្ថែមទៅដោយការតភ្ជាប់ជាមួយនឹងប្រទេសជិតខាង ។ ជាមួយនឹង បណ្តាញផ្លូវតភ្ជាប់ យើងក៏នៅមានហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យ ទេសចរណ៍ជាដើម ។ ចាប់ផ្តើមពីសណ្ឋាគារចាស់ៗតែពីរតែប៉ុណ្ណោះ ឥឡូវខេត្តសៀមរាប មានសណ្ឋាគារជាង ១០០ បន្ថែមជាមួយនោះប្រជាពលរដ្ឋនៅខេត្តសៀមរាបក៏បានទទួលផលយ៉ាងច្រើន ពីការជួលបន្ទប់ ផ្ទះស្នាក់នៅរបស់ខ្លួនឲ្យទៅបងប្អូនភ្ញៀវទេសចរមិន ថាបរទេសប្រទេសជាតិកម្ពុជា ទី៣. អ្វីដែលនាំទៅដល់ការជួបជុំគ្នាបែបនេះនិងការជួបជុំគ្នានៅកន្លែងដទៃទៀត គឺដោយសារការដែលប្រជាជនរបស់យើងមានមធ្យោបាយធ្វើដំណើរ។ តាមរយៈនៃសន្តិភាព ប្រជាជនមានឱកាសអភិវឌ្ឍន៍ខ្លួន។ ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរដោយខ្លួនឯងបង្ហាញឲ្យឃើញថាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើង មានលទ្ធភាពទិញមធ្យោបាយធ្វើដំណើរទោះបីថាមិនល្អតិចខ្លះ ប៉ុន្តែវាក៏បានផ្តល់ឱកាសសម្រាប់ប្រជាជននាំក្រុមគ្រួសារដើរកម្សាន្ត ។ ប្រជាជនយើងមានប្រាក់ចំណូលដែលអាចដើរលេងបាន ពិតមែនតែគាត់គ្មានមធ្យោបាយធ្វើដំណើរខ្លួនឯង ក៏ប៉ុន្តែគាត់មានប្រាក់ចំណូល ដែលផ្តល់នូវឱកាសឲ្យគាត់អាចធ្វើដំណើរបាន និងទី៤ អ្វីដែលយើងអាចធ្វើបាននោះ គឺមានការរៀបចំដោយកម្លាំងយុវជនរបស់យើងនិងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ។ ព្រឹត្តិការណ៍សង្គ្រាន្តត្រូវបានរីកសាយយទៅកាន់បណ្តាខេត្ត ក្រុងជាច្រើនដែលឆ្នាំនេះមានខេត្តប្រមាណជាង ១០ បានប្រារព្ធសង្គ្រាន្តនៅតាមមណ្ឌលវិទ្យារបស់គេ។

សម្តេចតេជោបន្តទៀតថា ការជួបជុំគ្នាជាថ្មីម្តងទៀតរបស់យើងនៅក្នុងរយៈពេល៣ថ្ងៃគឺជាការជួបគ្នានៃវប្បធម៌អរូបីនិងវប្បធម៌រូបីដោយមានការរៀបចំរបស់មនុស្ស គឺសហភាពសហព័ន្ធយុវជន

កម្ពុជា។ នេះបង្ហាញឲ្យឃើញថាកម្ពុជាមានប្រវត្តិវ័យចំណាស់រាប់ពាន់ឆ្នាំ ហើយអ្វីដែលសំខាន់ត្រូវរំលេចឲ្យឃើញនូវវប្បធម៌ជាតិរបស់យើង ។ បង្ហាញនូវទីតាំងប្រវត្តិសាស្ត្រនៃទឹកដីបរមបុរាណដែលជាវប្បធម៌រូបី ហើយក៏ក្លាយទៅជាទៅបេតិកភណ្ឌពិភពលោក។ យើងជួបជុំគ្នានៅក្នុងឱកាសនៃអង្គរសង្គ្រាន្ត ដើម្បីនាំមកផ្តុំគ្នានូវវប្បធម៌អរូបីដទៃទៀតនៅលើទឹកដីនៃវប្បធម៌រូបី។

សម្តេចតេជោបានបន្ថែមថា ព្រឹត្តិការណ៍ «អង្គរសង្គ្រាន្ត» នឹងនាំមកនូវទស្សន៍វិស័យភាពវប្បធម៌ ប្រពៃណី ល្បែងប្រជាប្រិយខ្មែរ ដ៏សម្បូរបែបរបស់កម្ពុជា និងបានផ្តល់ឱកាសដល់យុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅនិង ភ្ញៀវទេសចរជាតិ អន្តរជាតិបានចូលរួមកម្សាន្តសប្បាយតាមលក្ខណៈប្រពៃណីជាតិ និងជាការបំផុសទឹកចិត្តយុវជនកម្ពុជាឲ្យចាប់អារម្មណ៍ស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ពិសិដ្ឋ និងល្អផងរបស់ជាតិ ជាពិសេសអំពីសិល្បៈ របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា ដែលកម្ពុជាធ្លាប់ប្រតិបត្តិ និងមានភាពល្បីល្បាញតាំងពីសម័យមហានគរមកនោះ។

ក្រសួងទេសចរណ៍ បានប្រកាសជាផ្លូវការបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបញ្ចប់ថា ស្ថិតិភ្ញៀវទេសចរដើរកម្សាន្តនៅទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា មានសរុបជាង ៥លាននាក់ ។ ក្នុងនោះព្រឹត្តិការណ៍អង្គរសង្គ្រាន្តនៅខេត្តសៀមរាបមានអ្នកទេសចរច្រើនជាងគេរហូតដល់ជាង ១ លាន ៨ លាននាក់។ តាមការសន្និដ្ឋានវាយតម្លៃរបស់លេខាធិការដ្ឋាន នៃគណៈ-បញ្ជាការ ការពារពិនិត្យផ្សារមរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ សណ្តាប់ធ្នាប់ នៃព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ២០១៨ នេះមានលក្ខណៈល្អប្រសើរ។ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិបានបង្ហាញថាមានមនុស្សចំនួន៤៧នាក់ស្លាប់ និងរបួស១៤៣នាក់ ដោយគ្រោះថ្នាក់ចរាចរនៅមុន និងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គិតចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួនអ្នកស្លាប់ មានការថយចុះ (ឆ្នាំ២០១៧ អ្នកស្លាប់ ៥៥នាក់ និងរបួស ២២៦នាក់) ។



សម្តេចតេជោបានបន្តថា ការទទួលស្គាល់នយោបាយចិនមួយគឺ មានន័យស្មើនឹងការគោរពអធិបតេយ្យភាពរបស់ប្រទេសចិន ហើយ ស្មើនឹងការគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជាផងដែរ ។ សម្តេចតេជោបានលើកឡើងនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា គឺ ការទាក់ទាញវិនិយោគ និងទេសចរចិនមកកាន់កម្ពុជាឲ្យបានច្រើន ថែមទៀត ។ សម្តេចតេជោក៏បានអំពាវនាវឲ្យបងប្អូនជនជាតិចិន នៅកម្ពុជាទាំងអស់ខិតខំជំរុញយុទ្ធសាស្ត្រ ដែលដាក់ចេញដោយ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន នាពេលកន្លងមក ក្នុងការជំរុញខ្លាំងលើវិស័យសេដ្ឋកិច្ច។ នៅក្នុងឆ្នាំ២០១៧ កន្លង ទៅទំហំពាណិជ្ជកម្មកម្ពុជាចិនបានកើនឡើងដល់៥.០០០ លាន ដុល្លារអាមេរិកនិងទាក់ទាញទេសចរចិនបានចំនួន ១,២ លាននាក់ ។

បច្ចុប្បន្នបងប្អូនខ្មែរចិន អាណិតជនចិននៅកម្ពុជាមានចំនួន ប្រមាណមួយលាននាក់ក្នុងនោះកូនចៅចិនដែលមានកំណើតនៅ ក្នុងប្រទេសខ្មែរប្រមាណ ៨ សែននាក់ជនជាតិចិនដែលមកពីចិន ហុងកុង ម៉ាកាវ និងតៃវ៉ាន់ មានចំនួនប្រមាណ២សែននាក់ ។

✱ ព្រឹកថ្ងៃទី១១ ខែមេសា សម្តេចតេជោ ហ៊ុនសែន បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅ ក្នុងពិធីប្រកាសដាក់ឲ្យដំណើរ ការ ជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នៅវិមានសន្តិភាព ។ សម្តេចតេជោបានចាត់ទុកការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា » គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលកុមារកម្ពុជានឹងបន្តទទួលបានការ ធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយ មិនគិតថ្លៃ ។

ក្នុងពិធីនេះសម្តេចតេជោបានគូសបញ្ជាក់អំពីមូលហេតុ ដែល សម្តេចគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិគន្ធបុប្ផា កម្ពុជា។ មូលហេតុចម្បងៗរួមមានទី១.ការលើកកម្ពស់ សុខភាព មាតា ទារក និងកុមារ ដែលជាអាទិភាពចំបងក្នុងក្របខណ្ឌគោល- នយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។ បច្ចុប្បន្នកុមារ ដែលមានអាយុចាប់ពី ៩ ឆ្នាំចុះមានចំនួនប្រមាណ ២០% ហើយ បើគិតពីអាយុ ១៤ ឆ្នាំចុះគឺមានរហូតដល់ជាង ៣០% នៃចំនួន ប្រជាជនកម្ពុជាសរុប។ ពួកគេគឺជាអនាគត ១០០%របស់ប្រទេស ដោយពួកគេជាកម្លាំងពលកម្មបម្រើជាតិរបស់រាជរដ្ឋាភិបាល និង ជាឪពុកម្តាយជំនាន់ក្រោយ ទី២.រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និង ទទួលស្គាល់នូវស្នាដៃ និង គុណភាព នៃសេវាថែទាំ មាតា ទារក និងកុមារ របស់មន្ទីរពេទ្យនេះ ។ ក្នុងខណៈដែលថវិកា និងធនធាន របស់រាជរដ្ឋាភិបាលកម្ពុជា នៅមានកម្រិតមិនអាចអនុញ្ញាតឱ្យយើង សម្រេចបាននូវការបង្កើតមន្ទីរពេទ្យប្រភេទនេះនៅទូទាំងប្រទេស បាន រាជរដ្ឋាភិបាលមានទស្សនវិស័យរក្សាមន្ទីរពេទ្យនេះជាមន្ទីរពេទ្យ គំរូដំបូងគេ ។ ទោះជាយ៉ាងណាក្តី យើងមានមន្ទីរពេទ្យគន្ធបុប្ផា ៥ កន្លែងទៅហើយ ហើយចំពោះមុខនេះយើងប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាង តាមលទ្ធភាពមានដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ នេះឲ្យ មកផ្តល់សេវាសុខាភិបាលដោយមិនឱ្យរកប្រាក់ចំណេញ និងផ្តល់ ការថែទាំកុមារដោយមិនចាំបាច់បង់ប្រាក់ និងដោយមិនមានការ រើសអើង ។ ជារួមយើងមានមោទនភាពខ្លាំងដែលកម្ពុជាអាចមាន មន្ទីរពេទ្យកុមារ ប្រកបដោយគុណភាពដែលឆ្លើយតបបានយ៉ាង ប្រសើរទៅនឹងតម្រូវការក្នុងការថែទាំនិងព្យាបាលមាតា ទារក និង កុមារ ទី៣. នៅលើទិដ្ឋភាពហិរញ្ញវត្ថុ ទន្ទឹមនឹងការបង្កើនថវិការដ្ឋ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញម្តាយដាក់ឲ្យប្រើប្រាស់សណ្ឋាគារ លំដាប់ផ្ទាយ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ

ជាបន្តបន្ទាប់ក្នុងពេលកន្លងមករួមទាំងការវិភាជន៍ ប្រាក់ចំណូលពី ទេសចរចិនទេស ចូលទស្សនាអង្គរជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផង ពេលនេះគឺជាពេលវេលាដ៏សមរម្យដែលយើងគួរគប្បីមាន "មូល និធិគន្ធបុប្ផាកម្ពុជា" មួយផ្ទាល់ខ្លួនរបស់យើង ។ ម្យ៉ាងរាជរដ្ឋាភិបាល កម្ពុជាទទួលស្គាល់ថា យើងមិនអាចបន្តពឹងផ្អែកលើលោកសាស្ត្រា- ចារ្យ Beat Richner ជារៀងរហូតនោះទេក្នុងការរៀនគរវិភាគទាន សប្បុរសធម៌សម្រាប់ធានាថិរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ។ ដោយសារហេតុនេះ "មូលនិធិគន្ធបុប្ផាប្រទេសស្វីស" អាច នឹងថែមថយចុះនៅពេលណាមួយ ។ ម្យ៉ាងវិញទៀតកម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តមនុស្សធម៌របស់សប្បុរសជន ក្នុងស្រុករបស់យើង ក៏កាន់តែមានភាពរឹងមាំ រួមជាមួយនឹងឧត្តមគតិ និងឆន្ទៈ គាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេសក៏កាន់តែ មានភាពរស់រវើក ក្នុងការជំរុញសកម្មភាព របស់មន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ។ សម្តេចតេជោបានពន្យល់ថាទោះបីជាមាន«មូលនិធិគន្ធបុប្ផាកម្ពុជា» ក៏ដោយ ក៏មូលនិធិនេះមិនជំនួសឲ្យ«មូលនិធិគន្ធបុប្ផា ប្រទេសស្វីស» នោះទេ ។ មូលនិធិពីប្រទេសស្វីសនៅតែមានសារ សំខាន់សម្រាប់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។ មូលនិធិទាំងពីរនឹង ដំណើរការទន្ទឹមគ្នាហើយកិច្ចសហការជាមួយ « មូលនិធិគន្ធបុប្ផា ប្រទេសស្វីស» នៅតែមានសារសំខាន់ចំពោះកិច្ចដំណើរការនៃមន្ទីរ ពេទ្យនេះទាំងមូល ។សម្តេចតេជោ ក៏បានប្រកាសពីការបរិច្ចាគ ប្រាក់ក្នុងមួយឆ្នាំប្រាំម៉ឺនដុល្លារ ក្នុងរយៈពេលប្រាំឆ្នាំដល់ "មូលនិធិគន្ធបុប្ផាកម្ពុជា" ។ មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងក្រោម ទម្រង់ជា « បរធនបាល កិច្ច » ដែលឆ្លុះបញ្ចាំងនូវការអនុវត្តតាមស្តង់ ដារអន្តរជាតិក្នុងការ គ្រប់គ្រងធនធានហិរញ្ញវត្ថុទំហំធំ ដែលត្រូវ បានបរិច្ចាគសម្រាប់កិច្ចការមនុស្សធម៌ ។

✱ ព្រឹកថ្ងៃទី ២០ ខែមេសា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ សូហ្វីតែល រ៉ូយ៉ាល់ភ្នំពេញភូគីត្រា ។ នាឱកាសនេះ សម្តេចបាន រំលឹកជាថ្មីម្តងទៀត នូវអភិក្រមសម្រាប់មន្ត្រីរាជរដ្ឋាភិបាលអាជ្ញាធរ គ្រប់លំដាប់ថ្នាក់។



«សាកលវិទ្យាល័យក្រចេះ» ដែលស្ថិតនៅក្នុងទីរួមខេត្ត ក្រចេះ

សម្តេចតេជោមានប្រសាសន៍ថា «មុននេះយើងមានអភិក្រម ត្រឹមតែ ៤ ទេ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក និងលាបមាត់” ។ ប៉ុន្តែចាប់ពីចុងឆ្នាំ២០១៧ មកយើងបានដាក់ចេញនូវចំណុចសំខាន់ មួយទៀតគឺការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ពេលគឺ មិនត្រឹមតែព្យាបាលហើយ បន្តទុកជំងឺឲ្យទៅវាវិញទៅទៀតទេ។ នេះគឺជាការរំលោភបំពានចំពោះសិទ្ធិរបស់ប្រជាជន។ យើងត្រូវប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីដកហូតកោរទាំងនោះត្រឡប់ មកវិញ ហើយរៀបចំការវិនិយោគសារជាថ្មី ។ មិនអាចទុកឲ្យកោះ របស់យើងនៅរៀបរៀងដូចសព្វថ្ងៃនេះគ្មានការគ្រប់គ្រង ហើយអ្នក ទទួលសិទ្ធិធ្វើការវិនិយោគនោះ ចេះតែយកដើរលក់គម្រោងបន្ត ។ បើចាប់ដៃគូទើបអនុញ្ញាត។ សម្តេចតេជោបញ្ជាក់ថា កោះទាំងអស់ ជាសម្បត្តិរបស់រដ្ឋ មិនមែនជារបស់ឯកជនទេ ។ សម្តេចតេជោ ក៏បានបញ្ជាក់ថា សម្រាប់កោះដទៃទៀតដែលបានចុះកិច្ចសន្យារួច ហើយ ជាមួយរាជរដ្ឋាភិបាលនឹងបន្តការអភិវឌ្ឍ ហើយនឹងចូលរួម សម្ពោធដើម្បីឆ្លើយតបទៅបរទេសឲ្យមកស្នាក់នៅប្រកបដោយក្តី សុខស្រួលដោយសារ តែសន្តិភាពដែលដឹកនាំដោយគណបក្សកាន់ អំណាច ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា កោះរ៉ុងនឹងក្លាយ ជាទីកន្លែងនៃការមកដល់នៃភ្ញៀវទេសចរណ៍លំ ដាប់ខ្ពស់ក៏ដូចជា ភ្ញៀវជាតិមកទស្សនា និងសម្រាកលំហែរកាយ លើកោះដែលបានអភិវឌ្ឍមួយនេះ។ សម្តេចតេជោក៏បានធានាថា កម្ពុជាមិនមានវិបត្តិនយោបាយទេ តែកម្ពុជា គឺពោរពេញដោយ សន្តិភាព និងស្ថេរភាពនយោបាយ ជាពិសេស គឺគ្មានភេរវកម្ម ណាមួយអាចមានលទ្ធភាពកើតមាននៅបណ្តាកោះនៅកម្ពុជានោះ ទេ ។ សម្តេចតេជោបញ្ជាក់ថា ៖ «ខ្ញុំពិតជាមានជំនឿជាក់ថា កោះរបស់កម្ពុជាទាំងអស់ មិនមែនជាគោលដៅនៃការវាយប្រហារ

ភេរវកម្ម ហើយបើគេចង់វាយ ក៏គេគ្មានលទ្ធភាពដើម្បីធ្វើឲ្យកោះរបស់ កម្ពុជាទាំងឡាយអស្ថិភាព រហូតដល់បង្កៀវទេសចរណ៍ សម្រាប់ ការកម្សាន្តនៅទីនេះទេ » ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៅ ថ្នាក់ដឹកនាំក្រសួងដែនដីថា មិនត្រូវអនុញ្ញាតឲ្យមានការសាងសង់ អគារកម្ពស់៣០ជាន់នៅតាមបណ្តាកោះនោះទេ គឺខ្ពស់បំផុតត្រឹម ៣ជាន់ ។

✳ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ ប្រើប្រាស់សាកលវិទ្យាល័យខេត្តក្រចេះ ។ ក្នុងឱកាសនោះ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ថ្លៃថ្លាពីសម្តេច តេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ បូកជាមួយការឧបត្ថម្ភជាហិរញ្ញប្បទានឥតសំណង ពីសាធារណរដ្ឋ ប្រជាមានិតចិនក្នុង ក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោក **ស៊ី ជិនពីង** ប្រធានាធិបតីចិន ។ ជាដំបូងដំបូងសាកលវិទ្យាល័យ នឹងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលផ្នែកកសិកម្ម (ក្សេត្រវិទ្យាវិទ្យាសាស្ត្រសត្វបសុពេទ្យ និងមធ្យវិទ្យា) កសិ-ឧស្សាហកម្ម ទេពកោសល្យជនបទ ភាសា បរទេស និងព័ត៌មានវិទ្យា ដែលអាចនិយាយបានថា ជាផ្នែកមួយ លើកកម្ពស់នៃការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។ ការបណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យនេះគឺ មានគ្រប់ថ្នាក់ និងកម្រិតចាប់ពី បរិញ្ញាបត្ររង បច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតផងដែរពេលអនាគត មហិច្ឆតាដែលយើងចង់បាន គឺខេត្តមួយសាកល វិទ្យាល័យមួយ។ នេះមិនមែនជាចក្ខុវិស័យឆ្គួតៗ ដូចអ្នកខ្លះលើកឡើងនោះទេ។ សាកលវិទ្យាល័យមួយនេះ មិនអាចចេញជារូបរាងបានទេបើយើង គ្មានសន្តិភាពនោះ។ សន្តិភាពអាចឲ្យយើងធ្វើការ អភិវឌ្ឍន៍គ្រប់ វិស័យ។ សាកលវិទ្យាល័យមួយនេះ មិនទាន់គ្រប់គ្រាន់នៅឡើយ ទេជាពិសេស គឺផ្ទះស្នាក់នៅរបស់គ្រូ និងសិស្សជាពិសេសនិស្សិត ជាស្រ្តីដែលឡើងមកពីទីជនបទនិស្សិតជាបុរសអាចស្នាក់នៅ តាម ទីវត្តអារាមបាន និស្សិតជា ស្រ្តីមិនអាចនោះទេ។ យើងត្រូវបន្តខិត ខំរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីឆ្លើយតបតាមតម្រូវការគ្រូ និងសិស្ស។ ខ្ញុំអំពើនាំចំពោះ មាតាបិតាសិស្សសូមប្រើប្រាស់ ឱកាសឲ្យបានល្អបំផុតមិនត្រូវឃើញថា ទ្រព្យសម្បត្តិដែលចែក ឲ្យកូនចៅស៊ីបានមួយជីវិត។ ទ្រព្យសម្បត្តិអាចត្រូវគេលួចគេប្លន់តែ ចំណេះវិជ្ជាគេមិនអាចលួចបាននោះទេ។ កាលពីដើមក្នុងខេត្ត ក្រចេះ មានវិទ្យាល័យតែមួយនោះទេ ប៉ុន្តែឥឡូវនេះយើងមាន វិទ្យាល័យ ចំនួន ១១កន្លែងអាចដោះស្រាយបញ្ហាសិស្សបាន ។

សម្តេចតេជោបានថ្លែងទៀតថា វត្តមានរបស់ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាគឺជាវត្តមានឈានទៅបញ្ចប់ការសាង សង់ស្ថានភាពកាត់ ទន្លេមេគង្គក្នុងខេត្តក្រចេះ។ ខ្ញុំសង្ឃឹមថាបងប្អូន ប្រជាពលរដ្ឋក្នុង ខេត្តក្រចេះបោះឆ្នោតឲ្យ គណបក្សប្រជាជន កម្ពុជា បន្តទៀត។ ម៉ោងស្មាននេះកាល ពី៤៣ឆ្នាំមុន ប្រជាពលរដ្ឋ របស់យើងកំពុងជម្លៀសចេញពីទីក្រុងនិងទីប្រជុំជនទាំងអស់ ។ ប៉ុន្តែ ៤៣ឆ្នាំក្រោយប្រជាជនសម្រុកចូល ទីក្រុងវិញបន្ទាប់ដើរលេង ចូលឆ្នាំហើយ ។

សម្តេច ហេង សំរិទ្ធ ៖ សុខសន្តិភាពគឺជាកត្តាសំខាន់បំផុត ដើម្បីធានាដល់ ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស



សម្តេចហ៊ុក ហេង សំរិទ្ធ អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តអារាញារាម ហៅវត្តមេម៉ែ ស្ថិតក្នុងភូមិមេម៉ែ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សុខសន្តិភាព គឺជាកត្តាសំខាន់បំផុត ដើម្បីធានាដល់ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។ បើបាត់បង់សន្តិភាពនោះ ប្រទេសជាតិនឹងបាត់បង់អ្វីៗទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ក្នុងការស្តារ និងកសាងប្រទេសចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ។ ការគូសបញ្ជាក់របស់**សម្តេចហ៊ុក ហេង សំរិទ្ធ** ត្រូវបានធ្វើឡើង ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តអារាញារាម ហៅវត្តមេម៉ែ ស្ថិតក្នុងភូមិមេម៉ែ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨។

សម្តេចពញាហ៊ុក ហេង សំរិទ្ធ បានលើកឡើងថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ កម្ពុជា ក្រៅពីជោគជ័យលើការពង្រឹងនីតិវិធី និងលទ្ធិប្រជាធិបតេយ្យរួមមាន ការអនុវត្តច្បាប់ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត បើធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ គឺកម្ពុជាបានធ្វើសហបរិយាកាសយ៉ាងសកម្ម ទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាប្រទេសគោលដៅ ដែលមានភាពទាក់ទាញបំផុត សម្រាប់វិស័យទេសចរណ៍ និងវិនិយោគ។ ស្របជាមួយវឌ្ឍនភាពដ៏ប្រសើរនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសបង្កើនកម្រិតជីវភាពរស់នៅ និងមានប្រាក់ចំណូលកាន់តែសមរម្យឡើងឆ្លើយតបនឹងការវិវឌ្ឍនៃសកលភាវូបនីយកម្ម។ ដោយឡែក ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការក្នុងរយៈពេល៥ឆ្នាំមកនេះ បានកើនឡើងបីដង ដែលក្នុងឆ្នាំ២០១៨ នេះ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បានកើនដល់ជាង ១លានរៀល ហើយប្រាក់ឈ្នួល អប្បបរមារបស់កម្មករ កម្មករី និយោជិតក៏បានកើនឡើងដល់ ១៧០ដុល្លារ ក្នុងមួយខែផងដែរ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចហ៊ុក ហេង សំរិទ្ធ បានសម្តែងនូវការកោតសរសើរ ប្រគេនចំពោះព្រះរាជព្រះគុណ ព្រះគ្រូចៅអធិការវត្តអារាញារាម ព្រមទាំងព្រះថេរានុត្តរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត ព្រមទាំងបងប្អូនពុទ្ធបរិស័ទ និង

សប្បុរសជនជិតឆ្ងាយដែលបានរួមចំណែកប្រកបដោយសទ្ទាព្រះថ្លាធ្វើឲ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើនរួមមានព្រះវិហារថ្មីនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងវត្តអារាញារាម ហៅវត្តមេម៉ែនេះ។

វត្តអារាញារាម ហៅវត្តមេម៉ែ កសាងឡើងក្នុងឆ្នាំ១៩៨៣ ដែលវត្តនេះទទួលបានការទំនុកបម្រុងជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការសាងសង់សមិទ្ធផលឲ្យមានការរីកចម្រើនទុកសម្រាប់បម្រើ ក្នុងវិស័យព្រះពុទ្ធសាសនាទៅ។

ដោយឡែកព្រះវិហារដែលសម្តេចហ៊ុក ហេង សំរិទ្ធ ប្រធានរដ្ឋសភា និងលោកជំទាវបានអញ្ជើញធ្វើពិធីបញ្ចុះខណ្ឌសីមាព្រះពុទ្ធនេះ បានចំណាយក្នុងការសាងសង់ អស់បច្ច័យជាង ១៨ម៉ឺនដុល្លារអាមេរិក រួមទាំងសមិទ្ធផលមួយចំនួន ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលជាមួយគ្នានេះផងដែរ។ ក្នុងនោះ **សម្តេចពញាហ៊ុក ហេង សំរិទ្ធ** និងលោកជំទាវបានផ្តល់ថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក សម្រាប់ការសាងសង់ឧបដ្ឋានសាលា ១ខ្នង និងការផ្តល់នូវម៉ាស៊ីនភ្លើង និងឧបករណ៍បំពងសម្លេងមួយចំនួនដល់វត្តអារាញារាម ហៅវត្តមេម៉ែនេះផងដែរ ។



ប្រជាជនអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តអារាញារាម ហៅវត្តមេម៉ែ

សម្តេច ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ គោលការណ៍បែងចែកតោកផលអតិថិជ្យសំដៅសមធម៌



សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងក្រុមប្រឹក្សាយុវតីស្រុក កំពាយមារ ខេត្តព្រៃវែង ស្រុកមាសហែក ខេត្តស្វាយរៀង និងស្រុកអូររាំងឌី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ **សម្តេចក្រឡាហោម ស ខេង** ឧបនាយករដ្ឋមន្ត្រី និងជាអគ្គនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ តំណាង**សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងក្រុមប្រឹក្សាយុវតីស្រុក កំពាយមារ ខេត្តព្រៃវែង ស្រុកមាសហែក ខេត្តស្វាយរៀង និងស្រុកអូររាំងឌី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួនជាង៣,០០០នាក់។ ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការចូលរួមពីលោកជំទាវ **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម **វ៉ាន សុភ័ក្ត្រ** រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ជាច្រើនទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ **សម្តេចក្រឡាហោម ស ខេង** បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់**សម្តេចតេជោ ហ៊ុន សែន** បានដាក់ចេញនិងអនុវត្តគោលនយោបាយ លើកស្ទួយជីវភាពអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រួមមាន៖ ការផ្តល់សម្បទានដីសង្គមកិច្ច, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ, ការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភយូរលើកដំបូង, ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ, ការកសាងផ្ទះជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនក្រីក្រ, គោលការណ៍ប្រឡងប្រណាំង៣ល្អ, ការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនតាមមូលដ្ឋាន និងការបង្កើតសមាគមមនុស្សចាស់សម្រាប់ប្រជាជនទូទៅ។ **សម្តេចក្រឡាហោម ស ខេង** ថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍បែងចែកតោកផលអតិថិជ្យ សំដៅសមធម៌ តាមរយៈបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូន ធារាសាស្ត្រ កសិកម្ម ឧស្សាហកម្ម អភិវឌ្ឍន៍ជនបទ អប់រំ សុខាភិបាលជាដើម។ ឆ្លើយ

តបទៅនឹងអ្វីដែលសម្តេចបាននាពេលកន្លងទៅ **សម្តេចក្រឡាហោម ស ខេង** បានសម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម **វ៉ាន សុភ័ក្ត្រ** រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអាណាព្យាបាលបច្ចេកទេស នៃបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល បេឡាជាតិអតីតយុទ្ធជន និងក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានអនុវត្តការងារសម្រេចបានដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម **វ៉ាន សុភ័ក្ត្រ** រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា ក្រសួងសង្គមកិច្ច បាននិងកំពុងតែអនុវត្តគោលនយោបាយស្តីពីប្រព័ន្ធសុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍយុទ្ធសាស្ត្រជាតិយ៉ាងមុតមាំ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ជាពិសេស កុមារកំព្រា និងស្ត្រីងាយរងគ្រោះ ជនចាស់ជរា ជនពិការ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ក្រសួងសង្គមកិច្ច បានរៀបចំប្រព័ន្ធសន្តិសុខសង្គមជាជំហានៗ ស្របតាមកំណើតសេដ្ឋកិច្ច ដែលមានបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ ស៊ីវិល និងបេឡាជាតិអតីតយុទ្ធជន បាននិងកំពុងដើរតួនាទីគ្រប់គ្រងទិន្នន័យ តាមប្រព័ន្ធព័ត៌មានវិទ្យា និងធានាដល់ការផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនបងប្អូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជននៅទូទាំង ២៥ រាជធានី ខេត្ត តាមប្រព័ន្ធធនាគារដៃគូ តាមគោលការណ៍ អភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។

គិតមកដល់ពេលនេះ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនសរុបចំនួន ១០៨,៨៤០នាក់ និងអ្នកនៅក្នុងបន្ទុកចំនួនប្រមាណ១៧ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ១៦០ លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ ដោយបើកផ្តល់តាមប្រព័ន្ធ ធនាគារជាដៃគូ ទូទាំង២៥ រាជធានី-ខេត្ត។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត **ទួន ត្បិល** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុម ការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបុណ្យឆ្លងសម្ពោធខុបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវគ្គព្រះស្រីឯកោរមាធិបតី ហៅវគ្គដូង ភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក

ខេត្តកំពង់ធំ ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការវិវត្តន៍រីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា តាំងពីអតីតកាលរហូតមកបច្ចុប្បន្ន និងការសាបសូន្យក្នុងវិស័យនេះ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ទាំងមូលក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញ មានការអភិវឌ្ឍទាំងផ្នែកអាណាចក្រ-ពុទ្ធត្រ ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៨ **សម្តេចពិជ័យសេនា ឡៅ ចាញ់** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវបានចូលរួមអបអរសាទរពិធីសម្ពោធផ្លូវបេតុងមួយខ្សែប្រវែងជាងបួនគីឡូម៉ែត្រ ឈ្មោះថា "**តាតែម យាយ យ៉ែម**" អំណោយដ៏ថ្លៃថ្លា របស់ឧបាសក **ឆែម** និងឧបាសិកា **យ៉ែម** នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។



ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ **លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌសហប្រតិបត្តិការស្តីពីកំពង់ផែកំពតនៃព្រះរាជាណាចក្រកម្ពុជា រវាងក្រុមហ៊ុន **ទ្រី ភាព គ្រុម** និងក្រុមហ៊ុនកំពង់ផែអន្តរ-ជាតិនៃខេត្តកំពង់ស្ពឺនៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ។

ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម **នៃ ម៉ែនណា** អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ឯកឧត្តម **ជាន់ តាយ** ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តម **នៃ ម៉ែនណា** ស្ថិតនៅទីលាន ពហុកីឡដ្ឋានខេត្តកំពត។ ក្នុងឱកាសនោះ ឯកឧត្តម **នៃ ម៉ែនណា** បានណែនាំដល់ក្មួយៗថា កីឡានាំមកនូវសុខភាព ត្រូវរៀនសូត្រយ៉ាងហ្មត់ចត់ គ្រឿងច្រើន និងពេលធ្វើចរាចរណ៍ត្រូវគោរព អធ្យាស្រ័យជាចម្បង និងបានបំពាក់ពានរង្វាន់ ជាមេដៃមាស ប្រាក់ និងសំរិទ្ធិ ព្រមទាំងពានជ័យលាភី ជូនដល់ក្រុមកីឡាករទទួលបានជ័យលាភី ដោយភ្ជាប់ជាមួយនូវថវិកាលើកទឹកចិត្តផងដែរ ។



ថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម **តេ គឹមយ៉ាង** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តន៍ជន មនុស្សចាស់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តមក៏បានបំពាក់គ្រឿងឥស្សរិយសដល់អតីតយុទ្ធជន និងប្រគល់ជូនថវិកា សម្ភារៈ មួយចំនួនជូនដល់អតីតយុទ្ធជននិវត្តន៍ជនមនុស្សចាស់និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មី។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៨ ឯកឧត្តម **ទេព ខន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលអនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូគណៈយោសនាអប់រំ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់នៅស្ថានីយ៍វារីអគ្គិសនីស្ទឹងឫស្សីជ្រៃក្រោម ដែលស្ថិតនៅឃុំកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។



ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ **មាស សុភា** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែននៅក្នុងយោធភូមិភាគទី៥ ខេត្តពោធិសាត់ បាត់ដំបង និងខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។

ថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិ-បណ្ឌិត **នេត សាវៀន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំនូវថវិកា ព្រមទាំងអំណោយមួយចំនួនជូនដល់កងកម្លាំងនគរបាលជាតិនៅភូមិភាគទី៤ ខេត្តព្រះវិហារ។



ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម **ប្រាក់ សុខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រូបសំណាកហង្ស និងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់បាល់ទាត់យុវជនប្រចាំស្រុកស្អាង ខេត្តកណ្តាល។

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នេះ ឯកឧត្តម **ខៀវ កាញារីទ្ធ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអតីតប្រធានសមាគមសិស្សវិទ្យាល័យឥន្ទ្រទេវី និងលោកជំទាវ បានអញ្ជើញជួបជុំអតីតសិស្សា-ចារ្យ និងសិស្សវិទ្យាល័យឥន្ទ្រទេវីមុនឆ្នាំ១៩៧៥ ប្រមាណ ១០០នាក់ នៅភ្នំពេញ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម **ត្រាំ អ៊ិនតីក** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍រួមជាមួយ មន្ត្រីក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកទឹកជុំស និងស្រុកកំពង់លែង ព្រមទាំងក្រុម ការងារ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ បានអញ្ជើញសំណេះសំណាល និងចូលរួមក្នុងពិធីបុណ្យឡើងអ្នកតាបឹងកៅ ស្ថិតនៅភូមិត្រាំងតាម៉ុយ៉ុតាំង ក្រសាំង ស្រុកទឹកជុំស ខេត្តកំពង់ឆ្នាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម **ស៊ី យ៉ា សែម** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព យោធិនសោធននិវត្តន៍ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) ខេត្តកំពង់ស្ពឺ និងបាននាំយកអំណោយដែលមានគ្រឿងឧបភោគ បរិភោគ ថវិកាទៅឧបត្ថម្ភជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកនិងយោធិនកងផងដែរ។



ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ហ៊ុន វ៉ានី ហ៊ុនសែន** អញ្ជើញកាត់ខ្សែបួសម្តោចឆ្លងព្រះវិហារវត្តមុនីសាគរបវរសត្វា ស្រះកែវអណ្តែត ហៅវត្តកំពង់ភ្លុក ស្ថិតក្នុងភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម **ម៉ែ ម៉ឺនសាង** ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិព្រែកតាន់ប៉ និងភូមិព្រែកតាន់ប៉ សរុបចំនួន៨៩៥នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅសាលាបឋមសិក្សាសិរីដ៏ដុះ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល។



ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម **ស ថាវី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ជ័យលាភីសិស្សពូកែទូទាំងខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ប្រចាំឆ្នាំ២០១៨ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំបទបាត់កថា ស្តីពី 'សាវតារបុព្វហេតុ និងទស្សនវិស័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលកម្ពុជា' ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **គាត ឈន់** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ទីប្រឹក្សាអមឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ

គណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម **ម៉ម សារិន** សមាជិកគណៈកម្មាធិការ កណ្តាល ប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាល ឯកឧត្តម **កែ ម៉ុងឡេង** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដែលមាន សមាជិក-សមាជិកាគណបក្សយុវជនចូលរួមប្រមាណ ១០០០នាក់។

គណៈប្រតិភូក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដែលដឹកនាំដោយឯកឧត្តម **កែ ម៉ុងឡេង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលនិងសមាជិក-សមាជិកាដែលជាថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត និងក្រុមសកម្មជនយុវជនគណបក្សក្រសួង-ស្ថាប័ន ចំនួន ៤០រូប បានបំពេញទស្សនកិច្ច សិក្សាស្រាវជ្រាវ ដកបទពិសោធន៍ការងារគណបក្សយុវជន យុវជនគណបក្ស និងការអភិវឌ្ឍកិច្ចប្រឹងប្រែងដ៏ឆាប់រហ័សរបស់ប្រទេសចិន ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូបាន៖

- បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Wang Yajun អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។
- ជួបពិភាក្សាការងារជាមួយ លោកជំទាវ Wang Hongyan លេខាទី១ នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលសម្ព័ន្ធយុវជនកុម្មុយនីស្តចិន។
- ពិធីបញ្ចូលសមាជិកគណបក្សដែលជានិស្សិតកំពុងសិក្សា និងបំពេញការងារនៅសាធារណរដ្ឋប្រជាមានិតចិន និងជួបសំណេះសំណាលអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ និងយុវជនខ្មែរដែលសិក្សានៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦៣១នាក់។
- បំពេញទស្សនកិច្ចនៅខេត្តសានស៊ី (Shaanxi) និងខេត្តចេជ័ (Zhejiang)។



និងពិធីបិទក្រោមអធិបតីភាព ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិក គណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស និងមានសមាជិក-សមាជិកាជាថ្នាក់ដឹកនាំយុវជនគណបក្សបណ្តាថ្នាក់ចូលរួមប្រមាណ ១០០០នាក់ មកពី ៨ស្រុក-ក្រុង ៨០ឃុំ-សង្កាត់ និងសកម្មជនយុវជនមកពី ៦៩០ភូមិ ទូទាំងខេត្ត។

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ពិធីសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ថ្មីៗ ដល់យុវជនគណបក្សខេត្ត និងយុវជនគណបក្សក្រុងស្រុក ប្រមាណ ២៦០នាក់ ក្រោមអធិបតីភាពឯកឧត្តម **ស ថាវី** ប្រធានគណបក្សខេត្តខត្តមានជ័យ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **វ៉ា ចន** សមាជិកគណៈកម្មាធិការកណ្តាលប្រធានក្រុមការងារថ្នាក់ខេត្ត និងជាសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល រួមជាមួយក្រុមការងារថ្នាក់កណ្តាលខេត្តស្រុកឃុំចុះជួយមូលដ្ឋានបានអញ្ជើញចូលរួមក្នុងវគ្គជំរឿនការងារយោធាយារបស់គណៈកម្មាធិការគណបក្ស ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានសហការជាមួយក្រុមគ្រូឧទ្ទេស នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម **យស ដានីត្តា** ជាសមាជិកគណៈកម្មាធិការកណ្តាល សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមគ្រូឧទ្ទេសនៃក្រុមការងារយុវជនថ្នាក់កណ្តាល ឯកឧត្តម **អ៊ុយ សុផានី** អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត តំណាងឯកឧត្តម **ទួន តេន** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គអប់រំនយោបាយ និងបង្កើនសមត្ថភាពជូនដល់ក្រុមការងារយុវជនគណបក្សស្រុក និងក្រុមសកម្មជនគណបក្សឃុំ ក្នុងស្រុកបវេល ចំនួន ៦០នាក់ និងបានបណ្តុះបណ្តាលវគ្គអប់រំនយោបាយដល់សកម្មជនយុវជនគណបក្សក្នុងស្រុកកំរៀង ចំនួន ១៦០នាក់។



នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **ជ្រុង ថេវ៉ាវ៉ាត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនស្រុកព្រៃឈរខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងសកម្មជនយុវជនឃុំស្រងើ ឃុំសំរោង និងឃុំស្បូវសែន ចំនួន១២៨ នាក់ និងបានជម្រាបជូនដល់ក្រុមប្រឹក្សាឃុំ និងសកម្មជនយុវជនឃុំទាំង ៣ អំពីស្ថានភាពនយោបាយនៅកម្ពុជា និងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **នៃ គង់** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្ត ឯកឧត្តម **ជឿន ឆន្មា** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម **គុន សារពេជ្រ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមការងារយុវជនគណបក្សខេត្ត ចុះមកពិនិត្យព្យាបាលជំងឺជួនបងប្អូនប្រជាពលរដ្ឋរស់នៅឃុំចំនួន៤ រួមមាន៖ ឃុំត្នោតចុងស្រង់ឃុំព្រៃទន្លេឃុំបន្ទាយខាងលិចឃុំបន្ទាយមាសខាងកើតទីតាំងបរិវេណវត្តត្រាំងទឹកភូមិតាឡង់ឃុំត្នោតចុងស្រង់ស្រុកបន្ទាយមាសដែលមានប្រជាពលរដ្ឋមកពិនិត្យ និងព្យាបាលចំនួន២៣៩នាក់។



នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ ខេត្តព្រៃវែង បានរៀបចំវគ្គបញ្ជ្រាបគោលនយោបាយ ដល់ក្រុមសកម្មជនយុវជនគណបក្ស ស្រុកពាមរក៍ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម **ចិន បាណាង់** សមាជិកគណៈកម្មាធិការកណ្តាល សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុប ១៩៨រូបក្នុងនោះស្រី១១៣រូប

និងមានការចូលរួមធ្វើបទឧទ្ទេសនាដោយក្រុមគ្រូឧទ្ទេស នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ។

សមិទ្ធផលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៧

* ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាង ២ដង កើនពីប្រមាណ២,២៦៤លានដុល្លារនៅ ឆ្នាំ២០១៣ដល់ប្រមាណ៤,៥៦០លានដុល្លារនៅឆ្នាំ២០១៨នេះ។ សមាមាត្រនៃចំណូលថវិកា ពីប្រភពហិរញ្ញប្បទានក្រៅប្រទេស ក្នុងចំណែកថវិកាជាតិ បានថយចុះ ពីប្រមាណជិត ៧០% នៅក្នុង ឆ្នាំ១៩៩៥ មកនៅត្រឹមតែប្រមាណ២១.៤% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧ ហើយនឹងបន្តថយចុះថែមទៀត នៅមិនដល់ ២០% នៅឆ្នាំ២០១៨ ។ ប្រការនេះ គឺជាការសបញ្ជាក់ឲ្យ ឃើញថា កម្ពុជាកាន់តែមានឯករាជ្យ ភាពខាងថវិកាជាងមុន និងកាន់តែមាន ភាពជាម្ចាស់ជាងមុន។

* ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០១៨ នេះ តំបន់ប្រាសាទ អង្គរវត្តទទួលភ្ញៀវទេសចរចូលទស្សនាបានចំនួន ៨៥៤.៥៨៤ នាក់ មានកំណើន ១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ។ រីឯចំណូលទទួលបានចំនួន ៣៩,៤៨លានដុល្លារ មានកំណើន ២៨% បើធៀបនឹងឆ្នាំ២០១៧ ក្នុងនោះបានឧបត្ថម្ភមូលនិធិមន្ទីរ ពេទ្យគន្ធបុប្ផាចំនួន ១,៧១លានដុល្លារ ។

* ក្នុងដំណាច់ត្រីមាសទី១ឆ្នាំនេះមានក្រុមហ៊ុន-សហគ្រាសថ្មី ចំនួនសរុប៣៥៤៥ បានចុះបញ្ជីតាម អនឡាញ កើនឡើង១៥៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតមកដល់ពេលនេះ ចំនួនក្រុមហ៊ុន-សហគ្រាស ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្រប ច្បាប់ សរុបប្រមាណជាង៦ម៉ឺនក្រុមហ៊ុន-សហគ្រាសហើយ។

* ក្នុងរយៈពេលបីខែដើម ឆ្នាំ២០១៨ រោងចក្រសហគ្រាស បើកថ្មី សរុបនៅទូទាំង ប្រទេស ចំនួន៣២ បើធៀបនឹង រយៈពេល ដូចគ្នា ឆ្នាំ២០១៧ មានចំនួន ១២ ពោល គឺកើនឡើងប្រមាណ ជាង៥០%។ មកទល់នឹងបច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សរុប ចំនួន ១ ១៥៤ រោងចក្រ សហគ្រាស គ្រឹះស្ថាន កើនឡើង ៤.២៥ % និងមានកម្មករ និយោជិតជាង ៧៧ ម៉ឺននាក់ កើនឡើង ៤.៤២ភាគរយធៀប នឹងឆ្នាំ២០១៦។

* ក្នុងរយៈពេលបីខែដើមឆ្នាំ២០១៨កម្ពុជានាំចេញអង្ករបាន ប្រមាណជាង ១៦ម៉ឺន ៦ ពាន់តោន ថយចុះប្រមាណ ៣,៤% បើធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៧។

* នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនចិន ធ្វើការវិនិយោគលើគម្រោង ថ្មីចំនួន ៣៦គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមាន ស្រាប់ចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ជាង ៤០០លានដុល្លារអាមេរិក។ ជាការកត់សម្គាល់ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិន គឺជាប្រភពទុន

វិនិយោគធំជាងគេនៅកម្ពុជា ក្នុងទុនវិនិយោគសរុប៥.៣ពាន់លាន ដុល្លារអាមេរិក ជាមធ្យមប្រមាណ ១ពាន់លានដុល្លារអាមេរិកក្នុង មួយឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួនរួម មាន ធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

* ក្នុងត្រីមាសទី១ឆ្នាំ២០១៨កំពង់ផែស្វយ័តភ្នំពេញ (PPAP) ទទួលបានចំណូល ១,៦ លានដុល្លារ បើធៀបនឹងត្រីមាសទី ៤




ឆ្នាំ ២០១៧ កំពង់ផែនេះរកចំណូលបានសរុប ៤,៨ លានដុល្លារ។

* ក្នុងខែមីនាឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែល ប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មាន ចំនួន ១ ៧៨៦.០៩ពាន់លានរៀល (ប្រមាណ ៤៤៦.៥២ លានដុល្លារ) និងបានធ្វើបែបបទបង់ចូលថវិកាជាតិបានចំនួន ៨៩៧.១៧ពាន់លានរៀល (ប្រមាណ ២២៤.២៩លានដុល្លារ) ស្មើនឹង ១១.៦៦% នៃផែនការច្បាប់ ក្នុងនោះថវិកាថ្នាក់ជាតិចំនួន ៧៩២.៦១ពាន់លានរៀល (ប្រមាណ ១៩៨.១៥លានដុល្លារ) ស្មើនឹង ៨៨.៣៤% និងថវិកាថ្នាក់ក្រោមជាតិចំនួន ១០៣.៦៧ពាន់ លានរៀល (ប្រមាណ ២៥.៩១លានដុល្លារ) ស្មើនឹង ១១.៥៥% ប្រសិនបើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០១៧ ការប្រមូល ចំណូលពន្ធ-អាករគ្រប់ប្រភេទ មានការកើនឡើងចំនួន ១១៧. ៩២ពាន់លានរៀល (ប្រមាណ ៣០.៧៧លានដុល្លារ) ពោលគឺ កើនឡើង ៧.០៧%។

ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានមានចំនួន ៣ ០៤៦.៤៤ពាន់លានរៀល (ប្រមាណ ៧៦១.៦១លានដុល្លារ) ប្រមាណ ៣៩.៦%នៃផែនការ កំណត់ដោយច្បាប់ ប្រសិនបើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងត្រីមាស ទី១ ឆ្នាំ២០១៨ កើនឡើង ២៦៨.៨៤ពាន់លានរៀល (ប្រមាណ ៦៧.២១លានដុល្លារ) ។

បង្កើនផលិតកម្មថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាង



អនុស្ថានីយ៍វារីអគ្គិសនីស្ទឹងឫស្សីក្រោម

ថាមពលអគ្គិសនី គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះអគ្គិសនី មិនត្រឹមតែជាតម្រូវការចាំបាច់ ចំពោះតែជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ៗរូបប៉ុណ្ណោះទេ ប៉ុន្តែអគ្គិសនីក៏មានសារៈសំខាន់ចំពោះវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្មនិងវិស័យផ្សេងៗក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។ ចំពោះគោលដៅសំខាន់នៃការអភិវឌ្ឍវិស័យ អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺធ្វើយ៉ាងណាផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅទូទាំងប្រទេស តាមថ្លៃមួយសមរម្យ ហើយធ្វើយ៉ាងណាឱ្យការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់អគ្គិសនីប្រព្រឹត្តទៅប្រកបដោយគុណភាពប្រសិទ្ធភាព ចីរភាពនិងតម្លាភាព។ ជាមួយអត្រានៃការនាំចូលអគ្គិសនី ប្រើប្រាស់ពីប្រទេសជិតខាងត្រូវបានកាត់បន្ថយជាបណ្តើរៗ ស្របពេលដែលអនុភាពប្រភពថាមពលអគ្គិសនីនៅក្នុងស្រុកមានការកើនឡើង ។

ក្រសួងរ៉ែ និងថាមពល បានអះអាងថាអត្រានៃការនាំចូលអគ្គិសនីប្រើប្រាស់ពីប្រទេសជិតខាងត្រូវបានកាត់បន្ថយជាបណ្តើរៗស្របពេល ដែលអនុភាពប្រភពថាមពលអគ្គិសនីនៅក្នុងស្រុកមានការកើនឡើងគួរជាទីមោទនៈ។ នៅក្នុងសន្និបាតបូកសរុបសមិទ្ធផលនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ និងថាមពលឆ្នាំ ២០១៤-២០១៧ កាលពីថ្មីៗ កន្លងមកនេះបានអោយដឹងថាវិស័យថាមពលអគ្គិសនីគិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានអនុភាពផ្គត់ផ្គង់អគ្គិសនី សរុប ២.២៨២,៣ មេហ្គាវ៉ាត់ ពោលគឺមានកំណើន ៦៨% ធៀបនឹងឆ្នាំ ២០១៤។ ចំណែកប្រភពថាមពលអគ្គិសនីសំខាន់ៗ ទាំងនេះគឺបានមកពីប្រភពវារីអគ្គិសនី ៤២.៩១% ផ្សេងៗ ២៣.៥៧% ប្រេងម៉ាស៊ូត ១១.៥៩% ជីវម៉ាស់ ៣.៦៩% និងការនាំចូល ១៨.២៤ %។ ទន្ទឹមនេះដែរ ដោយការរីកចម្រើននៃការអភិវឌ្ឍវិស័យថាមពល

អគ្គិសនីក្នុងស្រុកនេះហើយបានធ្វើឱ្យ ក្រសួងរ៉ែ និងថាមពល កាត់បន្ថយអត្រានៃការនាំចូលអគ្គិសនី ប្រើប្រាស់ពីប្រទេសជិតខាងបានធ្លាក់ចុះចំនួនជាង ២៤%។ ជាមួយគ្នានេះ លទ្ធផលនៃកិច្ចអភិវឌ្ឍវិស័យថាមពលអគ្គិសនីមានការរីកចម្រើននេះបានធ្វើឱ្យក្រសួងមានលទ្ធភាពរៀបចំខ្សែបណ្តាញជាតិ បញ្ជូនអគ្គិសនីចេញ បានប្រវែង១.៩៥៧ គីឡូម៉ែត្រ គ្របដណ្តប់លើ ៨១.៦ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស និងបានតភ្ជាប់បណ្តាញដល់ខ្នងផ្ទះបានចំនួន ២.៣២លានខ្នង ផ្ទះស្មើនឹង ៦៨.៦៤% នៃចំនួនខ្នងផ្ទះ សរុបទូទាំងប្រទេសកើនឡើង ២៦% ធៀបនឹងឆ្នាំ២០១៤។ ទន្ទឹមនេះ ក្រសួងរ៉ែ និងថាមពល បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពក្នុងការអភិវឌ្ឍប្រភពថាមពលអគ្គិសនីបន្ថែម ក្នុងនោះមានគម្រោង វារីអគ្គិសនី គម្រោងថាមពលដើរដោយផ្សែងថ្ម គម្រោងកែច្នៃសំរាមជាថាមពល និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យជាដើម ធ្វើយ៉ាងណា ដើម្បីបង្កើនប្រភព ថាមពលអគ្គិសនី សម្រាប់ចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅដំណាច់ឆ្នាំ២០១៧ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីដែលបានអភិវឌ្ឍន៍រួចបានផ្គត់ផ្គង់ឱ្យភូមិប្រជាពលរដ្ឋចំនួន ១១.៥៥៨ភូមិ លើចំនួនភូមិសរុប ១៤.១៦៨ភូមិ ត្រូវជា ៨១.៥៨% នៃចំនួនភូមិទូទាំងប្រទេស ដែលមានថាមពលសរុប ២.២០១,៩៣ មេហ្គាវ៉ាត់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថាថា រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធនានា បាននិងកំពុងសិក្សាកលទ្ធភាពមធ្យោបាយក្នុងការបញ្ចុះតម្លៃអគ្គិសនី ក្នុងន័យដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ និងការបង្កើតការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។

សម្តេចតេជោ **ហ៊ុន សែន** បានថ្លែងថា «រាជរដ្ឋាភិបាលជាមួយ ក្រសួងឧស្សាហកម្មជាមួយក្រសួងរ៉ែនិងថាមពលជាមួយក្រុមហ៊ុន អគ្គិសនីកម្ពុជា កំពុងរកមធ្យោបាយ ដើម្បីបញ្ចុះថ្លៃភ្លើងបន្ថែមទៀត ការបញ្ចុះថ្លៃភ្លើងនេះ នាំមកនូវផលប្រយោជន៍សំខាន់សម្រាប់ប្រជាជន និងនាំមកនូវភាពប្រកួតប្រជែង ក្នុងវិស័យដែលត្រូវធ្វើការវិនិយោគនៅកម្ពុជា គ្មានអ្វីល្អជាងរក្សាទុកនូវអ្វី ដែលកំពុងតែមាននៅក្នុងដៃ»។

របាយការណ៍របស់អាជ្ញាធរអគ្គិសនីបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៣ មក លើមូលដ្ឋាននៃថ្លៃផ្គត់ផ្គង់ ដែលទទួលបានពីការអភិវឌ្ឍន៍ប្រភពអគ្គិសនី និងប្រព័ន្ធបណ្តាញជាតិ ថ្លៃលក់អគ្គិសនី ត្រូវបានបន្ថយនៅតាមតំបន់ផ្គត់ផ្គង់នានាដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិជាបន្តបន្ទាប់។ នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានកំណត់ផែនការដាក់លក់មួយ ក្នុងការបន្ថយថ្លៃ អគ្គិសនីប្រចាំឆ្នាំ តាមខួបពីចុងខែមីនា នៃឆ្នាំមួយទៅចុងខែមីនានៃឆ្នាំបន្ទាប់ នៅតំបន់ផ្គត់ផ្គង់ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិសម្រាប់អនុវត្តពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០។ នៅឆ្នាំ២០១៧ ក្រៅពីការបន្ថយអត្រាថ្លៃធម្មតាឲ្យលំនៅដ្ឋាន រាជរដ្ឋាភិបាលក៏បានផ្តល់ការអនុគ្រោះថ្លៃ ២ប្រភេទសម្រាប់ជួយដល់លំនៅដ្ឋាន ប្រជាពលរដ្ឋដែលមានចំណូលទាបបន្ថែមទៀតដែរ ។ ចំពោះអតិថិជនឧស្សាហកម្ម ពាណិជ្ជកម្ម និងរដ្ឋបាលនៅឆ្នាំ ២០១៧ ក៏ត្រូវបាន បន្ថយប្រចាំឆ្នាំផងដែរ។ ក្នុងចំណោមអ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេស ២.៤០៩.៩០៧ នាក់នៅឆ្នាំ ២០១៧ មានអ្នកប្រើប្រាស់ចំនួន ២.៣១៦.៥៩៥ នាក់ត្រូវជា៩៦.១៣% បាន ទទួល ការបន្ថយថ្លៃអគ្គិសនីតាមផែនការបន្ថយថ្លៃរបស់រាជរដ្ឋាភិបាល។

ក្នុងឆ្នាំ២០១៧កន្លងទៅប្រទេសកម្ពុជាបានប្រើប្រាស់ថាមពលអគ្គិសនីសរុប ទាំងអស់ចំនួន៧,៩៦៦លានគីឡូវ៉ាត់ម៉ោង (លាន KWh) ក្នុងនោះទិញថាមពលអគ្គិសនី ១.៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោង ពីប្រទេសជិតខាង និងថាមពលក្នុងស្រុកមាន ៦.៤៨៦.២៥លានគីឡូវ៉ាត់ម៉ោង។

ប្រភពអគ្គិសនី ដែលអភិវឌ្ឍន៍នៅក្នុងស្រុក បានពីប្រភពដុតធូលីថ្នាំអគ្គិសនីដុតប្រេងថាមពលកើតឡើងវិញ (ពន្លឺព្រះអាទិត្យ) និងប្រភពផ្ទាល់ខ្លួនរបស់អ្នកចែកចាយសរុប ៦,៤៨៦.២៥ គីឡូវ៉ាត់ម៉ោង។ ចំណែកប្រភពអគ្គិសនីក្រៅស្រុកដែលនាំចូលពីប្រទេសវៀត ណាម ថៃ ឡាវ សរុប១,៤៧៩.៩៣ លានគីឡូវ៉ាត់ម៉ោង។

ឯកឧត្តម **ស៊ីយ៉ា សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថាដល់ចុងឆ្នាំ២០២០ ភូមិទាំងអស់នៅទូទាំងកម្ពុជា មិនត្រឹមតែអាចមានអគ្គិសនីប្រើប្រាស់ពីប្រភពអគ្គិសនីផ្សេងៗទេ តែក្នុងនោះយ៉ាងហោចណាស់ ៩៨% នៃភូមិទាំងអស់ នឹងមានអគ្គិសនីប្រើប្រាស់ចេញពីប្រភពអគ្គិសនី របស់បណ្តាញជាតិដែលមានតម្លៃទាបសមរម្យមានការអនុគ្រោះតម្លៃ មានស្ថិរភាព និងគុណភាព។ ឯកឧត្តម **ស៊ីយ៉ា សែម** បានថ្លែងទៀតថា "ការតភ្ជាប់អគ្គិសនី ទៅឲ្យលំនៅឋានប្រជាពលរដ្ឋតាមការប៉ាន់ស្មានរហូតដល់ឆ្នាំ២០៣០

ទើបមានលំនៅដ្ឋាន៧០% អាចមានអគ្គិសនីប្រើប្រាស់នោះ ឥឡូវនេះតាមស្ថិតិរបស់អាជ្ញាធរអគ្គិសនីកម្ពុជាយើងឃើញថា នៅចុងឆ្នាំ ២០១៧ លំនៅឋាន ដែលបានភ្ជាប់ចរន្តអគ្គិសនីរួចមានចំនួន ៦៨.៦៤% រួចមកហើយ"។ យោងតាមលទ្ធផល នៃការចុះអង្កេតរបស់ក្រុមសិក្សាក្នុងក្របខណ្ឌនៃគម្រោងវាយតម្លៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជារបស់ធនាគារពិភពលោកនៅឆ្នាំ២០១៧ថ្មីៗកន្លងមកនេះនេះបានព្យាករណ៍ថា មានលំនៅឋានចំនួន៧១.៥% បានទទួលការផ្គត់ផ្គង់អគ្គិសនីរួចហើយ។ ដូច្នេះបើគិតតាមលទ្ធផលនេះឃើញថាកម្ពុជាបានសម្រេចលទ្ធផលនៃការភ្ជាប់ចរន្តអគ្គិសនីឲ្យលំនៅឋានអ្នកប្រើប្រាស់មុនគោលដៅប៉ាន់ស្មានរបស់អ្នកសិក្សា រហូតដល់ ១៣ឆ្នាំ ។

ឯកឧត្តម **ទី នរិន្ទ** ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអោយដឹងថា ចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍ប្រភពអគ្គិសនីក្នុងឆ្នាំ ២០១៧ នេះ សមាមាត្រនៃការនាំចូលពីប្រទេសជិតខាងបានថយចុះពី២២% មកត្រឹមតែ ១៨,៦% រួចប្រភពថាមពលដែលបានប្រើប្រាស់បានកើនឡើងចំនួន ១១% ។ អនុភាពសរុបក្នុងស្រុកឆ្នាំ២០១៧ មានចំនួន ១.៨៦៦ មេហ្គាវ៉ាត់ បើគិតតាមស្តង់ដារថ្លៃមធ្យម ២ លានដុល្លារ ក្នុង ១មេហ្គាវ៉ាត់ ទំហំវិនិយោគលើប្រភពអគ្គិសនីក្នុងស្រុកទាំងអស់មានចំនួន ៣.៧៣២ លានដុល្លារអាមេរិក ។ ឯកឧត្តម **ស៊ីយ៉ា សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីកម្ពុជាដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣នីតិកាលទី៥ ដែលត្រូវបន្តអភិវឌ្ឍន៍ នៅឆ្នាំ២០១៨ ខាងមុខរួមមាន៖

បន្តបង្កើនផលិតកម្មថាមពលអគ្គិសនី បន្តអភិវឌ្ឍន៍បណ្តាញបញ្ជូនអគ្គិសនីគ្រប់កម្រិត និងតម្លៃសមរម្យ ។ បន្តទាត់ទាញការចូលរួមរបស់វិស័យឯកជន ក្នុងការវិនិយោគលើការផលិតការបញ្ជូននិងការចែកចាយអគ្គិសនី ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានធម្មជាតិនិងសង្គម។ បន្តពង្រីកអគ្គិសនីភ្នំវបនីយកម្មឲ្យបានទូទាំងប្រទេស ដើម្បីឈានសម្រេចគោលដៅនៅឆ្នាំ២០២០ គ្រប់ភូមិទាំងអស់ត្រូវបានមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ បន្តគាំទ្រសកម្មភាព នៃមូលនិធិអគ្គិសនីភ្នំវបនីយកម្មជនបទ សំដៅធានាសមធម៌ក្នុងការទទួលសេវាអគ្គិសនីក្នុងចំណោមប្រជាពលរដ្ឋ ។ ការអនុវត្តន៍ផែនការវិចារណកម្ម នៃការប្រើប្រាស់ថាមពលអគ្គិសនីតាមការលក់អគ្គិសនីក្នុងតម្លៃទាបជូនអតិថិជនសំដៅលើកម្ពស់ផលិតភាពកសិកម្ម និងជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងសិប្បកម្ម។ បន្តជំរុញការរុករក និងការធ្វើអាជីវកម្មប្រេង និងឧស្ម័ន ដែលជាសក្តានុពល សំខាន់មួយសម្រាប់សន្តិសុខថាមពល និងជាប្រភពធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា រយៈពេលវែង។ បន្តពង្រឹងសមត្ថភាពស្ថាប័នធនធានមនុស្សការធ្វើផែនការនិងគ្រប់គ្រងក្នុង វិស័យថាមពល។ បន្តសកម្មភាពចូលរួមក្នុងកិច្ចសហប្រតិបត្តិការវិស័យថាមពលក្នុងក្របខណ្ឌតំបន់។



ភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍បោះឆ្នោត (សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨)



គណបក្សដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានសិទ្ធិចាត់តាំងតំណាងរបស់ខ្លួនពីរូប ពេញសិទ្ធិមួយរូប និងបម្រុងមួយរូប ពីក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឲ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតការណ៍ មើលការបោះឆ្នោតតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។

១- ភ្នាក់ងារពេញសិទ្ធិត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់ សន្លឹកឆ្នោត ។ ភ្នាក់ងារបម្រុងត្រូវបានអនុញ្ញាតឲ្យ ជំនួសភ្នាក់ងារពេញសិទ្ធិ ក្នុងករណីដែលភ្នាក់ងារពេញសិទ្ធិអវត្តមាន ។ ភ្នាក់ងារគណបក្សនយោបាយគឺជាអ្នកសង្កេតការណ៍ ដែលមានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ ។

គណបក្សនីមួយៗមានសិទ្ធិផ្លាស់ប្តូរភ្នាក់ងារសង្កេតការណ៍របស់ខ្លួន ។

២- ការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយត្រូវធ្វើមកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គ.យ.សប) ក្នុងរយៈពេល យ៉ាងយូរ៧ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជធានីខេត្ត ។ (សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៨) ។

ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទម្រង់ ១០០៧) ត្រូវបញ្ជាក់នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំកំណើត អសយដ្ឋាន លិខិតបញ្ជាក់ ការចុះឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតណាមួយក្នុងឃុំ សង្កាត់ ឈ្មោះការិយាល័យបោះឆ្នោតដែលភ្នាក់ងារនោះត្រូវបំពេញការងារ និងច្បាប់ ចិតចម្លងលិខិតការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយត្រូវមានចុះហត្ថលេខាប្រធាន ឬ តំណាងនៃគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ។

៣- គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គ.យ.សប) ត្រូវចុះឈ្មោះហើយផ្តល់ប័ណ្ណសម្គាល់ដល់ ភ្នាក់ងារគណបក្សនយោបាយណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ក្នុងករណីភ្នាក់ងារពេញសិទ្ធិ និងភ្នាក់ងារបម្រុងណាម្នាក់បំពេញបែប បទមិនបានត្រឹមត្រូវតាមលក្ខខណ្ឌក្នុងច្បាប់បោះឆ្នោត គ.យ.សប ត្រូវបដិសេធឈ្មោះរបស់ជននោះជាលាយលក្ខណ៍អក្សរទៅគណបក្សនយោបាយសាមីក្នុង រយៈពេលយ៉ាងយូរ ៣ថ្ងៃ ក្រោយពីបានទទួលពាក្យស្នើសុំ ។ គណបក្សនយោបាយមានសិទ្ធិដាក់ពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារពេញសិទ្ធិ និងភ្នាក់ងារ បម្រុងរបស់ខ្លួនជាថ្មីមួយលើកទៀត ជំនួសឈ្មោះភ្នាក់ងារពេញសិទ្ធិ និងភ្នាក់ងារបម្រុងដែលបានបដិសេធ មកគ.យ.សប ក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃ បន្ទាប់ពីបានទទួលលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីការបដិសេធ ។

៤- ហាមធ្វើជាភ្នាក់ងារគណបក្សនយោបាយ

បេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេកូមិ ជំនួយការមេកូមិ និងយោធិននៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាភ្នាក់ងារគណបក្ស នយោបាយសង្កេតការណ៍បោះឆ្នោតឡើយ ។

៥- សិទ្ធិ និងការកិច្ចរបស់ភ្នាក់ងារគណបក្សនយោបាយ

ក្នុងការសង្កេតមើលដំណើរការបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិ និងការកិច្ចដូចខាងក្រោម ៖

- មានវត្តមាននៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ដែលខ្លួនបានទទួលការអនុញ្ញាតតាមទីកន្លែង និងពេលវេលា ដែល បានកំណត់ដោយគណៈកម្មការរៀបចំបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឬ គ.ជ.ប ។
- ចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតបានតែម្នាក់ប៉ុណ្ណោះ ។ ភ្នាក់ងារបម្រុងត្រូវរង់ចាំនៅក្រៅការិយាល័យ ដើម្បី ជំនួសភ្នាក់ងារពេញសិទ្ធិ ក្នុងករណីមានការផ្លាស់ប្តូរ ។
- ជំទាស់ការរំលោភទៅលើច្បាប់ ឬលើបទបញ្ជា និងនីតិវិធី ដែលខ្លួនបានឃើញផ្ទាល់ ។ ការជំទាស់ត្រូវធ្វើឡើងទៅប្រធានគណៈកម្មការ ការិយាល័យបោះឆ្នោត ឬប្រធានគណៈកម្មការ ការិយាល័យរាប់សន្លឹកឆ្នោតនៅពេលមានការរំលោភ ឬបន្ទាប់ពីមានការរំលោភ ។ ការជំទាស់អាចលើកឡើង ដោយផ្ទាល់មាត់ ឬ/និងទៅតាមទម្រង់បែបបទរបស់ គ.ជ.ប (ទម្រង់ ១២០២) ។
- ចុះហត្ថលេខាលើរបាយការណ៍ ឬកំណត់ហេតុផ្សេងៗដែលកំណត់ដោយ គ.ជ.ប ។
- ចុះហត្ថលេខា ឬផ្ដិតមេដៃនៅលើកំណត់ហេតុបោះឆ្នោត និងកំណត់ហេតុរាប់សន្លឹកឆ្នោត ។
- ភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិទទួលបានកំណត់ហេតុរាប់សន្លឹកឆ្នោត សម្រាប់តែភ្នាក់ងារដែលមានវត្តមាន (ទម្រង់ ១១០២) ។
- ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឬ គ.ជ.ប អាជ្ញាធរដែនដីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងផ្តល់ ព័ត៌មានឲ្យគ្នាទៅវិញទៅមក ។
- ប្តឹងជំទាស់ ឬប្តឹងតវ៉ាទៅតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ប្រសិនបើពិនិត្យឃើញថា មានភស្តុតាង បញ្ជាក់ពីអំពើណាមួយ ផ្ទុយនឹងច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ក្នុងដំណើរការបោះឆ្នោត ។
- ទទួលបានដោយស្មើភាពក្នុងការការពារសន្តិសុខ សុវត្ថិភាព ក្នុងអំឡុងពេលធ្វើសកម្មភាពនានា ក្នុងដំណើរការបោះឆ្នោត ។

៦- បម្រាមចំពោះភ្នាក់ងារគណបក្សនយោបាយ

ក្នុងការសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ភ្នាក់ងារគណបក្សនយោបាយមិនត្រូវ ៖

- ទាមទារ ឬចូលទៅក្នុងការិយាល័យ ដើម្បីពិនិត្យមើលការបោះឆ្នោត ឬការរាប់សន្លឹកឆ្នោតបន្ថែមលើ ភ្នាក់ងារគណបក្សនយោបាយ ដែលបានអនុញ្ញាតជាផ្លូវការរួចហើយ ។
 - ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្ត្រីបោះឆ្នោត ។
 - រំខាន ឬជ្រៀតជ្រែកដល់ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ។
 - លើកឡើងនូវការជំទាស់ ឬការតវ៉ាទៅជនណាម្នាក់ក្រៅពីប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ឬប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានឡើយ ។
 - ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត ។
 - បង្គាប់បញ្ជា ឬលួងលោម បោកបញ្ឆោតឲ្យអ្នកបោះឆ្នោតជ្រើសយកគណបក្សនយោបាយតាមការចង្អុលបង្ហាញ ឬតាមមធ្យោបាយណាផ្សេងទៀតក្នុងពេលបោះឆ្នោត ។
 - ធ្វើឲ្យបើកហិបឆ្នោត ដាច់ ឬរំហែក ឬបូកសារឃ្លុំ ឬគ្រឿងសម្គាល់សម្រាប់សុវត្ថិភាពហិបឆ្នោត ឬមាន ចេតនាធ្វើឲ្យបាត់ ឬលួច ឬដូរ ឬដណ្តើម ឬបំផ្លាញហិបឆ្នោតដែលមានសន្លឹកឆ្នោត ។
 - ក្លែងបន្លំ បំផ្លាញ ឬគូសសញ្ញាសម្គាល់ណាមួយលើសន្លឹកឆ្នោត ។
 - ប្រើប្រាស់ម៉ាស៊ីនចក្រប ថតវីដេអូ ថតសំឡេង ឬទូរស័ព្ទចក្រប ឬឧបករណ៍ចក្របផ្សេងៗនៅក្នុងការិយាល័យបោះឆ្នោត ។
 - នៅក្បែរបន្ទប់សម្ងាត់ សម្រាប់គូសសន្លឹកឆ្នោត ។
 - ជក់បារី ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។
 - គូសឈើគូស កេះដែកកេះ ឬឧបករណ៍ដែលអាចធ្វើឲ្យឆេះណាមួយនៅក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។
- ៧-** ក្នុងពេលអនុវត្តការងារជាក់ស្តែងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយត្រូវយកចិត្តទុកដាក់ ពិនិត្យតាមដាន និងបំពេញចំណុចមួយចំនួនក្នុងបញ្ជីឃ្លាំមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ។

តមកពីទំព័រទី ១០

១២៩ គិតជាទឹកប្រាក់ស្មើនឹង ២៩ពាន់លានដុល្លារនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគតំបន់ឆ្នាំ២០២២ នៅមិនទាន់មានហិរញ្ញប្បទាននៅឡើយ។ សម្តេចតេជោ លើកទឹកចិត្តដល់ប្រទេសជា សមាជិក និងដៃគូអភិវឌ្ឍន៍មេត្តាបន្តខិតខំកៀរគរធនធានបន្ថែម ដើម្បីអនុវត្តផែនការប្រកបដោយមហិច្ឆតារបស់យើង ឲ្យទទួលបានជោគជ័យក្នុងពេលអនាគត ដោយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមតំបន់សំខាន់ៗដូចជា «គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ», «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» និង «គំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព» ក៏ដូចជាការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍន៍តំបន់របស់យើង។ ចំពោះមុខការផ្លាស់ប្តូរឆាប់រហ័ស នៃនិម្មាបនកម្មតំបន់និងពិភពលោកទាំងលើទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការវិវត្តន៍នៃបច្ចេកវិទ្យា **សម្តេចតេជោ ហ៊ុន សែន** បានស្នើឲ្យមានការគិតគូរអំពីចក្ខុវិស័យវែងឆ្ងាយសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងទៅមុខក្រោយពីផែនការហិរញ្ញវត្ថុ២០២២ ត្រូវបានបញ្ចប់ ដើម្បីចាប់យកឱកាស និងត្រៀមដោះស្រាយផលវិបាកនានាជាយថាហេតុ។ នៅក្នុងពិធីនោះដែរ មេដឹកនាំនៃប្រទេស GMS បានឯកភាពគ្នាក្នុងការឈានទៅប្រកាសលើឯកសារផ្លូវការនៃសេចក្តីថ្លែងការ ទីក្រុងហាណូយ ស្តីពីការធ្វើអានុវត្តន៍យកម្មកិច្ចសហប្រតិបត្តិការរយៈពេល ២៥ឆ្នាំដើម្បីមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព។

នៅរសៀលថ្ងៃទី ៣១ ខែមីនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម (CLV)

លើកទី១០ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ។ នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនមេដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាមបានទៅចេញសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាមលើកទី១០ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ ។ មេដឹកនាំនៃប្រទេសទាំងបី CLV បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងដែលប្រទេស CLV បានក្លាយជាប្រទេសដែលមានរីកចម្រើនលឿនបំផុតនៅក្នុងអនុតំបន់ និងសមិទ្ធផលដ៏សំខាន់ដែលសម្រេចបានក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។ ប៉ុន្តែទោះបីយ៉ាងណាប្រទេសទាំងបីនៅតែប្រឈមនឹងបញ្ហាគួរឲ្យកត់សម្គាល់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះមេដឹកនាំ CLV បានគូសបញ្ជាក់ពីភាពចាំបាច់នៃការតភ្ជាប់ក្នុងចំណោមប្រទេស CLV ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និងប្រសិទ្ធភាព នៅក្នុងខ្សែសង្វាក់តំបន់ និងសាកលលោក ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈម។

នៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី១០ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណមេដឹកនាំកម្ពុជា និងវៀតណាមបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។



រឿង ៤យ៉ាងដែលត្រូវចៀសវាងក្នុង ពេលកំពុងតែដឹកគ្រឿងស្រវឹង

ការដឹកគ្រឿងស្រវឹងបានក្លាយទៅជារឿងធម្មតាមួយហើយ សម្រាប់ សង្គមនាពេលបច្ចុប្បន្ន។ វាអាចនឹងក្លាយទៅជារឿងដែលមិនអាចចៀសផុត បានទៅហើយក្នុងការចូលរួមក្នុងសកម្មភាពសង្គមដោយមិនបានដឹកគ្រឿង ស្រវឹង ។ ការញ៉ាំគ្រឿងស្រវឹងត្រឹមមួយកែវពីរគឺមិនអាចគម្រាមគំហែង ដល់អាយុជីវិត និងសុខភាពទេ ប៉ុន្តែពេលខ្លះវាក៏អាចធ្វើឲ្យមានកំហុសឆ្គង បានដែរនៅពេលញ៉ាំជាមួយអ្វីផ្សេង ឬធ្វើអ្វីផ្សេងក្នុងពេលកំពុងតែញ៉ាំគ្រឿង ស្រវឹង។

ដូច្នេះដើម្បីជួយខ្លួនឯងចៀសផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបញ្ហាណាមួយ ចូរចៀសវាងការធ្វើរឿងដូចខាងក្រោមនេះ ក្នុងពេលកំពុងតែញ៉ាំគ្រឿង ស្រវឹង៖

លេបថ្នាំ

ការលេបថ្នាំមិនគួរណាលេបជាមួយគ្រឿងស្រវឹងឡើយ ហើយវាក៏ជា រឿងដែលត្រូវចៀសវាងដោយគ្មានករណីលើកលែងឡើយ។ ព្រោះវាអាច នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពបាន។ ជាក់ស្តែងថ្នាំបាត់ការឈឺចាប់ ខ្លះដូចជា Vicodin និង Percocet អាចបណ្តាលឲ្យមានប្រតិកម្មធ្ងន់ធ្ងរដូច ជា វិលមុខ ឬសរីរាង្គរាងកាយធ្វើការមិនបានតែម្តង។

ភេសជ្ជៈប្លែកម្ខាង

វាហាក់បីដូចជាគ្មានអ្វីគ្រោះថ្នាក់ឡើយក្នុងការលាយគ្រឿងស្រវឹងជាមួយ ភេសជ្ជៈប្លែកម្ខាង។ ប៉ុន្តែជាអកុសលគឺវាផ្តល់គ្រោះថ្នាក់មែន។ គ្រឿង ស្រវឹងគឺជាសារធាតុបំពុល ដែលអាចបន្ថយការងាររបស់សរីរាង្គក្នុងខ្លួន បាន ស្របពេលដែលភេសជ្ជៈប្លែកម្ខាងគឺធ្វើការងារបញ្ជាសត្វវិញ។ ដូច្នេះ នៅពេលអ្នកញ៉ាំភេសជ្ជៈទាំងពីរនេះក្នុងពេលតែមួយ វានឹងបង្កជាប្រតិកម្ម មិនធម្មតាកើតឡើងជាមិនខាន។ ការសិក្សាបានបង្ហាញថា ការលាយគ្រឿង ស្រវឹងជាមួយភេសជ្ជៈប្លែកម្ខាងអាចធ្វើឲ្យអ្នកញ៉ាំគ្រឿងស្រវឹងនេះកាន់តែ ច្រើនទៅៗរហូតដល់ប៉ះពាល់សុខភាពបាន។




ការជួបជុំក្នុងការិយាល័យ

ចំណុចនេះស្តាប់មើលទៅដូចជាមិនទំនងសោះ។ ប៉ុន្តែវាក៏គ្របដណ្តប់ នូវរឿងល្អដែរនៅពេលនិយាយកាន់តែស៊ីជម្រៅបន្ថែមទៀត ។ មានហេតុផល មួយដែលក្រោយពីធ្វើពិធីជប់លៀងក្នុងការិយាល័យ វាច្រើនតែធ្វើឲ្យ មនុស្ស ខ្លះបញ្ចេញអាកប្បកិរិយាមិនល្អ ឬប្រធានបទក្តៅបាន។ គ្រឿងស្រវឹង ត្រូវ បានគេស្គាល់ថាអាចធ្វើឲ្យមនុស្សមានភាពក្លាហានធ្វើអ្វីមួយ។ ពេលខ្លះវា អាចជួយឲ្យយើងជម្នះការភ័យខ្លាចមែន តែមានច្រើនណាស់ដែលគ្រឿង ស្រវឹងធ្វើឲ្យយើងក្លាហានជ្រុលរហូតដល់ធ្វើរឿងខុសឆ្គងធ្ងន់ធ្ងរនៅចំពោះ មុខមនុស្សជាច្រើនផងដែរ។

ទិញទំនិញតាមអនឡាញ

ការទិញទំនិញសម្រាប់ហេតុផលពិតប្រាកដ ដែលអ្នកចង់បានអាចជា រឿងមួយពិបាកដែរ ដូច្នេះយកល្អគួរតែកុំធ្វើរឿងនេះនៅពេលស្រវឹងឲ្យ សោះ។ រឿងនេះអាចធ្វើឲ្យអ្នកសប្បាយចិត្ត ឬនិយាយថា ដៃទូលាយ ណាពេលស្រវឹង ហើយក៏អាចចាយលុយដោយមិនដឹងខ្លួន ឬមិនចាំបាច់ ច្រើនដែរ ។

ធ្វើការច្រើនម៉ោងអាចកើតជំងឺបេះដូងដែរទេ ?



យោងទៅតាមសេចក្តីវាយការណ៍របស់ Daily Mirror បានឲ្យដឹងថា ការធ្វើការច្រើនពេកអាចប្រឈមនឹងជំងឺបេះដូងកាន់តែខ្លាំង ហើយកាល ណាដែលធ្វើការចម្រើនទៀត អាចប្រឈមនឹងជំងឺគាំងបេះដូងរហូត

ដល់ ៦៧%។ ទទ្ទឹករណ៍នេះ បានមកពីការសិក្សាមួយដែលតាមដានទៅលើប្រជាជន អង់គ្លេសប្រមាណ ៧ ០៩៥ នាក់រយៈពេល ១០ឆ្នាំដោយពិនិត្យទៅលើ រយៈពេលដែលពួកគេធ្វើការមានជាប់ទាក់ទងនឹងការប្រឈមនឹងជំងឺគាំង បេះដូងឬអត់។ ក្នុងពេលសិក្សា មានមនុស្សប្រមាណ ១៩២នាក់ធ្លាប់មាន អាការៈគាំងបេះដូងខណៈពួកគេកំពុងតែធ្វើការ១១ម៉ោងក្នុងមួយថ្ងៃ (៦៧%) ហើយវាក៏កើតឡើងច្រើនជាងអ្នកដែលធ្វើការពី ៧ទៅ ៨ម៉ោងក្នុងមួយ ថ្ងៃដែរ។ ការសិក្សានេះមានការរៀបចំបានល្អមែន តែវាគ្រាន់តែសិក្សាលើមនុស្ស មួយក្រុមប៉ុណ្ណោះ ហើយក៏មិនបានវាយតម្លៃទៅលើប្រជាជនអង់គ្លេសទាំង មូលដែរ។ ដូច្នេះវានៅតែមិនទាន់ច្បាស់ថា ការធ្វើការរយៈពេលច្រើនម៉ោង ធ្វើឲ្យកើតជំងឺគាំងបេះដូងដែរ ព្រោះវាអាចដោយសារតែកត្តាជាច្រើនទៀត ដូចជាស្ត្រេស, របៀបរស់នៅដែលមិនផ្តល់សុខភាពឬការធ្វើការយូរម៉ោង។



តម្លៃពេលវេលា

១. ហែសាធុជន ផងទាំងឡាយ ធ្វើសព្វកិច្ចការ ទោះស្រាលធ្ងន់ គួរគិតខ្វល់ខ្វាយ កុំទម្រង់ បានជាដើមទុន លៀងជីវិត ។
២. ការងារជាសម្បជីវៈ កិច្ចការបានថ្លៃ ថ្លៃប្រឌិត ប្រឹងប្រែងប្រព្រឹត្ត ឥតរញ្ជា ។
៣. ប្រើកម្លាំងកាយ និងបញ្ញា គ្រប់មធ្យោបាយ មុខវិជ្ជា ព្យាយាមឧស្សាហ៍ ខំពុះពារ ជំនាញនានា ដែលខ្លួនមាន ។
៤. គំនិតវិចារ ប្តេជ្ញាចិត្ត អំពើទុច្ចរិត ឥតបៀតបៀន ឆន្ទៈសុចរិត ជាប្រធាន កុសលសីលទាន មានតម្លៃ ។
៥. កុំស្លឹកស្រពន់ ជនទ្រមក់ ម្តងថា ព្រឹកពេក ម្តងជ្រុលថ្ងៃ ម្តងថា ក្តៅក្រៃ ត្រជាក់ណាស់ ។
៦. សល់ពេលច្រើនទៀត ឆាប់ឆ្លៀតថ្មី ចាំស្លែកថ្ងៃថ្មី មេឃស្រឡះ ក្មេងពេញកម្លាំង មាំមាំស ខ្វល់អ្វីផ្តុសផ្តាស ចាស់គួររំយ ។
៧. គឺពេលវេលា ជាមាសប្រាក់ វិវឌ្ឍន៍ទៅមុខ អចិន្ត្រៃយ៍ ឥតអែអង់អាក់ រាល់យប់ថ្ងៃ ដប់ម្ភៃសាបសែ ហាហុកចិត្ត ។
៨. យប់ថ្ងៃលេបអាយុយើងហើយ ជូនឈឺឥតស្បើយ រោគរូបរិត គួរគិតរិះរេ គ្នាខ្លាំងគ្រប់ ។
៩. បានមកជាមនុស្សនេះហៅក្រ ជនជាបណ្ឌិត ស្មិទ្ធសេពគប់ សាងអំពើល្អជាប្រភព សមជ្រកក្រោមម្លប់ ដំបូលជាតិ ។
១០. កុំគ្រាប់សត្វខ្ទុក ស្រុតស្លឹង តម្កើងកិរិយា រក្សាញាតិ សាច់ឈើខាងក្នុង ជុយហុយព្រាត ជំយសធម៌ខាង រស់មានន័យ ។
១១. ពុំគួរលោកលន់ ហួសប្រមាណ មានតែទោម្មេញ ពេញអាណ័យ គ្មានយកអ្វីបាន ហៀបក្សិណក្ស័យ វិលវល់និស្ស័យ អាស្រ័យគ្មាន ។

ដោយលោក. សឹម ណាំ



មើចមិននាំគ្នា រកអ្នកបកប្រែ

ពេលឡើងដល់តុលាការ នាយ ជ្រៃ ដែលសុំលែងលះនាង ជ្រៃន ជាភរិយានិយាយជាមួយលោកចៅក្រមៈ

- សូមលោកតុលាការ មេត្តាជ្រាប ថាៈ មិនមែននៅសុខៗ ស្រាប់តែខ្ញុំ ចង់លែងលះជាមួយនាងទេ ប៉ុន្តែមកពី ពួកខ្ញុំទាំងពីរនាក់ ពីមួយថ្ងៃទៅមួយថ្ងៃ

កាន់តែនិយាយលែងស្តាប់គ្នាបានទៅហើយ...បាទ ។ ឮដូច្នេះលោក ចៅក្រម បើកភ្នែកធំៗសួរៈ

- យីអើ បើអីចឹងមែន លោកមើចមិនបបួលគ្នារកអ្នកបកប្រែឲ្យ ? ។

ពេលហូបចុក ហាមនិយាយ

រៀងរាល់ព្រឹក តា ប្រាង្គ តែងដាំ បបួលចៅ ប្រាង្គ និងចៅ ប្រាង្គ ញ៉ា មុននឹងទៅសាលារៀន។ ពេលហៀប ហូប គាត់តែងរលឹកចៅៗថា «ពេលហូបចុក ហាមនិយាយ» ។

ព្រឹកនេះ បានហូបបបរអស់ កន្លះ បានម្នាក់ ចៅ ប្រាង្គ ស្រែកៈ

- លោកតា...នែ...

តា ប្រាង្គ គំហកកាត់ៈ

- កុំនិយាយ ចាំហូបហើយសិន សឹមនិយាយ !

- លុះហូបបានពីរបីម៉ាត់ទៀត ចៅ ប្រាង្គ ស្រែកៈ

- លោកតា...កុំ...

តាប្រាក់គំហកៈ

តាប្រាប់ថា ហូបចុករួចសិន សឹមនិយាយ ស្តាប់បានទេ ?

ហូបចុករួចរាល់ តាសួរចៅៗៈ

- មើល ពួកឯងទាំងពីរ មានរឿងស្តីចង់និយាយ ?

- បាទ...គឺពួកខ្ញុំចង់យាត់លោកតា កុំឲ្យហូបរុយតើ !

- ម្ចាស់...រុយស្នី ?

- បាទ...គឺរុយពីរក្បាល បោះពួយចូលស្លាប់ក្នុងបានបបរលោកតា តាដួសដោយហូបអស់ហើយ ។

- អើយ បើអីចឹង ធ្វើមើចយកវាចេញវិញបាន ?

- មិនបាច់ទេ ក្រពះតាកិនម៉ដ្ឋឡើយអស់ហើយ ! ។

រូបមន្ត សម្រកទម្ងន់

ថ្ងៃមួយ នាយ ឆ្រេស បានឱកាសមកទីក្រុងភ្នំពេញ ទើបឆៀងចូល សួរសុខទុក្ខនាយ ឆ្នោត ជាមិត្តចាស់ ហើយសួរត្រង់ៗៈ

- អេហ៍សម្លាញ់ កាលខ្ញុំមកលេងលើកមុនឃើញប្រពន្ធសម្លាញ់ឯង ធាត់ទ្រលុកទ្រលន់ ប៉ុនបារាំងទើរ។ ប៉ុន្តែឡូវនេះ គ្រាន់តែប៉ុន្មានខែសោះ ស្រាប់តែស្រកសាច់ច្រើនជាងមុន តើសម្លាញ់ឯងមានរូបមន្តសម្ងាត់អីសំរាប់ សម្រកទម្ងន់ឲ្យប្រពន្ធមែនទេ ?

- ម្តេស...ខ្ញុំគ្មានរូបមន្តអីទាំងអស់ គឺគ្រាន់តែពឹងមិត្តភក្តិឲ្យជួយបង្កើត ពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។

- ម្នាក់...ពាក្យចចាមអារ៉ាមស្តីទៅ ?

- គឺឲ្យពួកគេនិយាយថា ខ្ញុំលួចមានប្រពន្ធចុង ក្មេងស្រស់ស្អាតណាស់ ។ ឮថា ខ្ញុំមានប្រពន្ធចុង យាយប្រុកនាងខ្ញុំ ខំចំណាយពេល ស៊ើបរកគូសត្រូវ ស្នេហាផង យប់ដេកមិនលក់ផង ពីតែក្តៅក្រហាយ បាយមិននឹក ទឹកមិនស្រេក រឿងអីមិនស្រកទម្ងន់ឆាប់ ។

ស្រឡាញ់ ក្រុមបាល់ទាត់

ល្ងាចថ្ងៃសៅរ៍មួយនាយ ឆ្រេស បានសន្យាជាមួយនាង មិត ជាភរិយាថា នាំគ្នាទៅទស្សនាការប្រគំតន្ត្រី និងហូបបាយហាងម្តង ។ នាងមិតខំរៀប ខ្លួនរង់ចាំស្រាប់តែនាយ ឆ្រេស ចេញពីបន្ទប់ទឹកវិញប្រាប់ថា «ឈឺយចាំ ថ្ងៃក្រោយចុះអូនបងសូមទោសណា» ។

នាង មិត ស្រងាកចិត្តសួរខ្លាំងៗៈ «មើចអញ្ចឹង?» ។

- ព្រោះអម្បាញ់មិញ ទូរទស្សន៍ផ្សាយថា ល្ងាចនេះមានការប្រកួតបាល់ ទាត់រវាងក្រុម ជូរិនទូស និងក្រុម ឆែលស៊ី ។

- អញ្ចឹង បងស្រឡាញ់ក្រុមបាល់ទាត់ជាងខ្ញុំ មែនទេ ?

- សូមទោស...ឲ្យបងសូមទោស អូនសម្លាញ់ ! ។

អ្នកឧបត្ថម្ភ ធម្មនាវ័រ ប្រជាជន លេខ ២០៣

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ តែ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារវេទនាខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាម៉ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ ជ័រ ចាន់តូ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សនៃធនាគារជាតិ	៤០០.០០០ រ
៥-	ឯ.ឧ អុន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៦-	ឯ.ឧ ចេច សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៧-	ឯ.ឧ ធីន សុវណ្ណ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
៨-	ឯ.ឧ ហ៊ុន ឈេង	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៩-	ឯ.ឧ ថេង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១០-	ឯ.ឧ អ៊ុក សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១១-	ឯ.ឧ គង់ ច័ន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១២-	ឯ.ឧ អ៊ុក សារាធួន	ប្រធានគណៈកម្មាធិការគណបក្សអាជ្ញាធរសេដ្ឋកិច្ចជាតិ	១០០ ដុល្លារ
១៣-	ឯ.ឧ លង់ លីមថៃ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១៤-	ឯ.ឧ អូស្វា ហាស្វាង	ប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៥-	ឯ.ឧ សរ ម៉ឺន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៦-	ឯ.ឧ ធី សុខាភិបាល	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	ឯ.ឧ ម៉ែន ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៨-	ឯ.ឧ ម៉ែ ម៉ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៩-	ឯ.ឧ យូ តិរ្ស	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះដ្ឋបាលរាជធានីភ្នំពេញ	១០០ ដុល្លារ
២០-	ឯ.ឧ ហេង សុរ	អគ្គនាយកនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
២១-	គណៈកម្មាធិការ ៧៧០		៤០០.០០០ រ
២២-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២៤-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២៥-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២៦-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២៧-	គណៈកម្មាធិការគណបក្សខេត្តកំពត		៥០ ដុល្លារ
២៨-	គណៈកម្មាធិការគណបក្សក្រសួងចម្បង និងចម្រើនសិល្បៈ		២០០.០០០ រ
២៩-	ឯ.ឧ លីម គាន់ហេ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
៣០-	ឯ.ឧ ម៉ែ ម៉ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៣១-	ឯ.ឧ ថា យ៉ាច	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
៣២-	ឯ.ឧ ជូ យ៉ាងស៊ុម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
៣៣-	ឯ.ឧ ធីន ហង់ដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣៤-	ឯ.ឧ ម៉ែ ម៉ុនណារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៥-	ឯ.ឧ សុ ជុំហ៊ុន	សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣៦-	ឯ.ឧ ចាយ បូរីន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣៧-	ឯ.ឧ សុស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៨-	ឯ.ឧ នរ រតនៈចម្បង	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៩-	ឯ.ឧ យូន វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៤០-	ឯ.ឧ ស្តេច សុខុម	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	២០០.០០០ រ
៤១-	លោកជំទាវ ម៉ឺន គង់	អភិបាលនៃគណៈអភិបាលខេត្តកោះកុង	៥០ ដុល្លារ
៤២-	ឯ.ឧ បូន លីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៣-	ឯ.ឧ សេង ឡៅ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៤-	ឯ.ឧ តាយ បូនីសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៤៥-	ឯ.ឧ សុខ មេម៉ែន	អនុប្រធានក្រុមការងារវេទនាស្រុកកញ្ចៀង និងប្រធានក្រុមការងារវេទនាឃុំកញ្ចៀង	៥០ ដុល្លារ
៤៦-	ឯ.ឧបណ្ឌិត ហែង ថេង	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍	២០០.០០០ រ
៤៧-	ឯ.ឧ ម៉ែន ស៊ីដាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤៨-	ឯ.ឧ ឈេង ធួក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤៩-	ឯ.ឧ ធីន ម៉ុនធឿន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៥០-	លោកជំទាវ ស៊ី ឈុត		១០០.០០០ រ
៥១-	ឯ.ឧបណ្ឌិត មាស ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៥២-	លោកជំទាវ ធីត្យ ម៉ុនតារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៣-	ឯ.ឧ ឡូន ថេវ៉ាត	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៤-	ឯ.ឧ ម៉ែន ម៉ុនសុខេមរា	អគ្គរាជការ នៃអគ្គរាជការដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៥-	លោក ហ៊ុន សុត្វឡា	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៦-	លោក គឹម ម៉ុនឡា	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសភាគណបក្សមន្ត្រីសាធារណការ និងដឹកជញ្ជូន ...	១០០.០០០ រ
៥៧-	លោក ហូ ជ័រឈា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ រ
៥៨-	ឯ.ឧ. ឧកញ៉ា សន គុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ

អ្នកឧបត្ថម្ភ ឈ្មោះ ប្រជាន លេខ ២០៣

៥៩-	ឈ.ឧ	ស៊ីម	ស៊ីថា	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៨០.០០០ រ
៦០-	ឈ.ឧ	អ៊ុន	ឆាលី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៦១-	ឈ.ឧ	ពត	ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៦២-	ឈ.ឧ	ហេង	ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៣-	ឈ.ឧ	ស៊ីវង	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៤-	លោកជំទាវ	ស៊ីវ្យ	ចំនួនថា		៥០.០០០ រ
៦៥-	ឈ.ឧ	ថា	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៦-	ឧកញ៉ា	ទេព	ចំស៊ីដ្ឋ	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
៦៧-	លោក	អ៊ុំ	ពារត្រី	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦៨-	លោក	អេង	សុភក្រ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៩-	ឈ.ឧ	ថេរ	ថេរ្យា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៧០-	គណៈកម្មាធិការគណបក្សប្រជាន កម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជា ក្រោម				៤០.០០០ រ
៧១-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧២-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧៣-	ឈ.ឧ	ស៊ុន	ចុន្ទី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៤-	ឈ.ឧ	សារ៉ាង	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧៥-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវរដ្ឋសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខណ្ឌសែនសុខ ភ្នំពេញ	៣០.០០០ រ
៧៦-	លោក	ចាន់	សុខនាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៧-	លោក	ឃុ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០ រ
៧៨-	កញ្ញា	កែវ	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៧៩-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០ រ
៨០-	លោក	ឈា	ប៊ុនឆ្មៃ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨១-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨២-	លោក	លីម	ច័រក្ស	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៨៣-	លោក	ឃ្មុរ	សំអាង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៨៤-	លោក	ម៉ី	ចុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៨៥-	លោក	អ៊ុន	សំអាង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨៦-	លោក	គួប	ចាន់ធីត្យ	អាជ្ញាធរ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨៧-	ឈ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៨៨-	ឈ.ឧ	ប៊ុន	សម្ម	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៩-	លោក	ឡា	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩០-	លោក	ជួន	ចន្ទឡា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩១-	លោក	ម៉ម	ឃ្មុន	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩២-	លោក	សៅ	សម្មសុ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៣-	លោក	ឆាត	មុយថុន	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៩៤-	លោក	ឈួន	ប៊ុនឈ័យ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៥-	លោក	ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៦-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៧-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៨-	លោក	សៅ	សម្មរ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៩-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០០-	លោក	សែម	សំណាង	អនុប្រធាននាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០១-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០២-	លោក	សុ	ជំនី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៣-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ធីម	ចុន្ទារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	ឡា	រៀមធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៧-	លោក	សរ	ចិច្ចត្រី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៨-	លោក	ឡា	សុដ្ឋា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៩-	លោក	ខ៊ុ	ឧត្តារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១០-	លោក	ឡា	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១១-	លោក	គេត	ចាន់សាវុធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១២-	លោក	ជីវ	សុខហេង	សមាជិកក្រុមការងារចុះខេត្ត កណ្តាល	១០.០០០ រ
១១៣-	លោក	យស	ធីត	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៤-	លោក	ឡា	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៥-	លោក	ឡា	គីរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០ រ
១១៦-	លោក	ឡា	សុចន្ទារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ

ទិដ្ឋភាពកម្សាន្តរបស់ប្រជាជនក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
(ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២)

